

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចក្រោមព្រៃលក់ឡានិតិវឌ្ឍន៍
នគរបាយប្រជាំ និងកសាងរោក់ព័ត៌ម្លេ

ឈ្មោះសហគមន៍នៃសាខា : រាជរដ្ឋប្រជាំ

ក្រុម : ប្រធាន់ និងឈ្មោះសណ្ឋាគ់

យំ : រាជរដ្ឋប្រជាំ

ស្រុក : ព្យៃងយំ

ខេត្ត : ព្យៃងយំ

ජයාරූප ප්‍රතිඵලි

— — — — —

၁. සිංහල පුරුෂ මෙන්දු පෙනීමේ නොවා යොමු කළ තුළ

၂. සිංහල පුරුෂ මෙන්දු පෙනීමේ නොවා යොමු කළ තුළ

၃. ජයාරූප පුරුෂ මෙන්දු පෙනීමේ නොවා යොමු කළ තුළ

၄. ජයාරූප පුරුෂ මෙන්දු පෙනීමේ නොවා යොමු කළ

၅. ජයාරූප පුරුෂ මෙන්දු පෙනීමේ නොවා යොමු කළ

၆. ජයාරූප පුරුෂ මෙන්දු පෙනීමේ නොවා යොමු කළ

၇. ජයාරූප පුරුෂ මෙන්දු පෙනීමේ නොවා යොමු කළ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



គិច្ឆ្រាមប្រព័ន្ធគាន់ខ្លួនទៅលាងសង្គម

ឈ្មោះសហគមន៍នៃសាធារណៈ	: រការពេញ
ក្រុម	: ប្រធាន់ និងឈ្មោះសណ្ឋាល់
យំ	: រការពេញ
ស្រីក	: ក្បាន្តយំ
ខេត្ត	: ក្បាន្តយំ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្រៅ

គិច្ចប្រាជព្រៃនៃការណែនាំការប្រជុំ

ឈ្មោះសហគមន៍នេសាទេ : រការព្រំ

ភូមិ : ប្រធាន់ និងឈុកសណ្ឋាល់

យំ : រការព្រំ

ស្រុក : ព្យួរឃឺ

ខេត្ត : ព្យួរឃឺ

ជិត្យបច្ចេកទេស

នគរបាលនៃសាធារណរដ្ឋបាល

ទំនាក់ទំនង

នយោបាយនៃព្រមទាំងជាន់ក្នុងយុទ្ធសាស្ត្រ ជាតិលាងស្របច្ចាប់ នៃរដ្ឋបាលជាន់ក្នុងមានភាសយដ្ឋាន នៅក្នុងស្ថាបន្ទាន់ យុទ្ធសាស្ត្រ ស្រុកក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ ទូរសព្ទលេខ: ០៩៣ ៨៨៧ ៥២១ និងលេខ ០១២ ៣៤៨ ៥៦៨ ហេរី ឈើ “ភាគី ១” ។

លិខ

ប្រធានគណៈកម្មការសហគមន៍នៃសាធារណរដ្ឋបាល តាំងក្នុងស្របច្ចាប់ខ្លួន នៃសាធារណរដ្ឋបាល ដែលមានភាសយដ្ឋានស្តិតនៅ: ភូមិប្រជាត់ យុវរាជប្រាប់ ស្រុកក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ ទូរសព្ទលេខ: ០៨៨ ៥៦៨ ០៣១៦ និងលេខ ០១១ ៨១៧ ២២២៨ ហេរី ឈើ “ភាគី ២” ។

ភាគីទាំងពីរនេះបានឈានការណាត្វាមុខ: ជិត្យបច្ចេកទេស នគរបាល នាមខ្លួន ឬជាប្រធានគណៈកម្មការសហគមន៍នៃសាធារណរដ្ឋបាល ដែលមានភាសយដ្ឋានស្តិតនៅ: ភូមិប្រជាត់ យុវរាជប្រាប់ ស្រុកក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ ទូរសព្ទលេខ: ០៨៨ ៥៦៨ ០៣១៦ និងលេខ ០១១ ៨១៧ ២២២៨ ហេរី ឈើ “ភាគី ៣” ។

ប្រធាន៖ ១.-

ភាគី ១ ប្រគល់ដែននៃសាធារណរដ្ឋបាល ដែលជាផ្លូវការប្រជាធិបតេយ្យ ការពារ អភិវឌ្ឍ អភិវឌ្ឍនិងប្រើប្រាស់ផែនធានជាលិខិត្តរយៈពេល ៣ ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយធានានូវចំណាំរបស់ការពារ ការរៀបចំសហគមន៍នៃសាធារណរដ្ឋបាល។

ប្រធាន៖ ២.-

ដែននៃសាធារណនេះ មានឈ្មោះថាកំនែងនៃសាធារណសហគមន៍រការព្រំ ដែលលាតសន្តិសុំនៅក្នុងភូមិប្រជាត់ និងភូមិលួយកសណ្ឋាល់ យុវរាជប្រាប់ ស្រុកក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ ។

- ឧបនាយកដៃនៃសាធារណសហគមន៍សំបុត្រសំណើនៅជីវិត
- ឧបនាយកដៃនៃសាធារណសហគមន៍សំបុត្រសំណើនៅជីវិត
- ឧបនាយកដៃនៃសាធារណសហគមន៍សំបុត្រសំណើនៅជីវិត
- ឧបនាយកដៃនៃសាធារណសហគមន៍សំបុត្រសំណើនៅជីវិត

មាននិយាយការដែលបានរក្សាទុកដាក់

(Datum: indian_1960_UTM Zone 48N)

ID X Y ចំណាចគោលដៅ

1 569218 1338588

ត្រូវបានរក្សាទុកដាក់ និងយុទ្ធសាស្ត្រ នៅក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ នៅក្នុងភូមិប្រជាត់ និងភូមិលួយកសណ្ឋាល់ យុវរាជប្រាប់ ស្រុកក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ ។

2 569279 1338436 ដើម្បីរក្សាទុកដាក់ និងយុទ្ធសាស្ត្រ នៅក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ នៅក្នុងភូមិប្រជាត់ និងភូមិលួយកសណ្ឋាល់ យុវរាជប្រាប់ ស្រុកក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ ។

3 569182 1337444 ដើម្បីរក្សាទុកដាក់ និងយុទ្ធសាស្ត្រ នៅក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ នៅក្នុងភូមិប្រជាត់ និងភូមិលួយកសណ្ឋាល់ យុវរាជប្រាប់ ស្រុកក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ ។

4 568754 1336116 ដើម្បីរក្សាទុកដាក់ និងយុទ្ធសាស្ត្រ នៅក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ នៅក្នុងភូមិប្រជាត់ និងភូមិលួយកសណ្ឋាល់ យុវរាជប្រាប់ ស្រុកក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ ។

5 567924 1337295 ត្រូវបានរក្សាទុកដាក់ និងយុទ្ធសាស្ត្រ នៅក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ នៅក្នុងភូមិប្រជាត់ និងភូមិលួយកសណ្ឋាល់ យុវរាជប្រាប់ ស្រុកក្នុងយុទ្ធសាស្ត្រ ខេត្តក្នុងយុទ្ធសាស្ត្រ ។

6	567549	1338895	មាត្រីកត្រូវបានដំឡើងជាប្រព័ន្ធដឹងស្តីពីរាជការណ៍នេះ
7	568041	1338112	គុម្ភប្លសវិមាត្រីកដែលបានកែចំណាំនៅក្នុងផ្ទះ
8	568543	1337981	ផ្សេងៗត្រូវបានដំឡើងជាប្រព័ន្ធដឹងស្តីពីរាជការណ៍នេះ
9	568596	1338036	ដើម្បីចាប់បុំប្រព័ន្ធដឹងស្តីពីរាជការណ៍នេះ
10	568498	1339009	ខាងក្រោមនេះគឺជាការបញ្ជាផ្ទាល់ពីការបង្ហាញអ្នកប្រើប្រាស់ទូរសព្ទរបស់អ្នកប្រើប្រាស់ទូរសព្ទរបស់អ្នក។ កំនែនអភិវឌ្ឍន៍នៃការបង្ហាញអ្នកប្រើប្រាស់ទូរសព្ទរបស់អ្នក។
ID	X	Y	ចំណុចគោលដៅ
1	567863	1338099	គោលទីមួយទិន្នន័យបានដំឡើងជាប្រព័ន្ធ
2	568472	1337945	គោលទីពីរទិន្នន័យបានដំឡើងជាប្រព័ន្ធ
3	568481	1337272	គោលទីបីទិន្នន័យបានដំឡើងជាប្រព័ន្ធ
4	568036	1337254	គោលទីបុន្មានទិន្នន័យបានដំឡើងជាប្រព័ន្ធ
ជូនបានដែលបានក្នុងការបង្ហាញអ្នកប្រើប្រាស់ទូរសព្ទរបស់អ្នក។			

ପ୍ରକାଶ ନଂ -

ភាគី ៩ ត្រូវបំពេញការកិច្ចជាមួកជួយសម្របសម្រល ដូលបង្រៀនទេស ទប់ស្ថាត់បទលើស តាមជាន និង ត្រូវពិនិត្យលើការរៀបចំ និងការប្រព្រឹត្តទៅរែស់សហគមន៍នៃសាធ ជួចមានថែងនៅក្នុងមាត្រាទាំង នៅអនក្រីក្ស លេខ២៥ ននក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ ស្តីពីការត្រូវបំពេញសហគមន៍នៃសាធ ។

ପ୍ରକାଶ ଦେ-

ភាគី ២ ព្រវេជ្ជបច្ចេះ

- កំន្លែងអភិរក្សាប្រជាពិចិត្ត
 - កំន្លែងអភិរក្សាបែលដូលប្រហើតាមពេទ ទំហំ៣៨,១ ហិកតា
 - ធ្វោះបង្កាល និងជាក់ស្ថាកសញ្ញាកំន្លែងអភិរក្សាប្រជីមេរុជ
 - ស្រែ៖ អាង អន្តែងប្រជីមេរុជ
 - កំន្លែងអភិរក្សានីវចំរុះ
 - កែលមួបឡាយ ព្រៃក ឱះ ស្រែ៖
 - ជាំប្រជាពិចិត្ត
 - រៀបចំលេងប្រជីមេរុជនៅក្នុងដែននេសាទសហគមន៍
 - ធ្វើវិវីឌ្ឍកម្ម
 - ធម្មុជាយច្ចាប់ស្តីពីជែលដូល និងលិខិតបទជ្រានគតិយុត្តិតាក់ព័ន្ធនិងការគ្រប់គ្រងសហគមន៍នៃសាធារណៈបញ្ហានសមាជិកសហគមន៍ដើម្បីរៀនសុគ្រនុរបថ្នូកទេសនានា
 - ដែនការគ្រប់គ្រង និងការងារអភិវឌ្ឍន៍របស់ពួកគេ។

សេចក្តីថ្លែង ៥.-

ភាគ ២ ត្រូវរៀបចំប្រធិតិភាក្សាអំពីទៅក្នុង ចំនួន ប្រដែង និងប្រភេទខបរណើនៃសាធដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងកន្លែងនៃសាខែសហគមន៍ឱ្យសម្របតាមស្ថានភាពកូមិសាស្ត្រ និងពេលវេលា ដើម្បីការបង្កើតស្ថិតិជាមួយ និងលិខិតបទដ្ឋានគតិយភីនានាដែលពាក់ព័ន្ធ ។

ପ୍ରକାଶ ୬.-

ភាគី ២ មានការពួកគិចចំរោងការពារដែនបានធ្វូជាតិដូចខាងក្រោម ៖

- ការពាររៀបចំទីកដែលមានស្រាប់ឱ្យបានគង់រង្វ ចាត់វិធានការទេស្សាត និងបង្ហារត្រឹមធោះផ្លូវ
 - រក្សា និងការពារដើម្បីលើទីកសម្រាប់ជាប្រព័ន្ធទីកឡើងវិញ
 - ការពារកន្លែងអភិវឌ្ឍន៍ដល់ជល
 - លែងទៅក្នុងធម្មជាតិវិញ នូវវិស័យដែលកំពុងរំលែកគ្រោះថ្នាក់ជិតជិតុជនៅពេលដែលធ្វើនៃសាខាបាន
 - ការពារសូវគ្នាប្រព័ន្ធដែលនេះសាខ់ ឬ ព្រ័លចិត្តីក ។

ପ୍ରକାଶ ନାମ:-

ភាគី ២ មិនក្រោដីសកម្មភាពដែលបង្ហើខ្លួចដែននៅប្រទួលគ្នា ព្រមទាំងជាបន្ទាន់ដែលដឹងចាយក្រោម៖

- ចាប់នូវដែនបានដល់ដែលកំពុងរងគ្រារ៖ ធ្វើតែ ដូចមានចែងក្នុងប្រកាសរបស់ក្រសួងកសិកម្ម ត្រូវបានញូវនិងនេះហានេ
 - លើកទាំងប៉ុណ្ណោះ បុ ជីក ឪន ក្រោក ប្រឡាយ ណែនាំ យ៉ែ ស្រែ ដែលពីមានការអនុញ្ញាតពីស្ថាបនជំនាញ
 - កាប់ ឆ្នាវ តាស់ ភន ឈូសតាយព័ត៌មិចទីក ក្នុងគោលបំណងហូតុខ្លួយកដីជាកម្មសិទ្ធិ បុ វាតិដីធ្វើផ្សេងៗ ចំការប្រគលបំណងធ្វើដៃនៅក្នុងក្រុងក្រោក និងក្នុងក្រុងក្រោក
 - ធ្វើនេះហានេ កាប់ពេញ បុអុសក្នុងក្នុងអភិវឌ្ឍន៍បំណុលដល់ដល់និងក្នុងក្នុងនេះហានេសហគមន៍
 - ប្រើប្រាស់ខែករណីបាមឺនាទី ជាតិសេសខែករណីនេះតាមកំណត់ត្រី និងខែករណីនេះតាមតុលាក្រោមប្រភេទ
 - ប្រើប្រាស់ខែករណីនេះតាមខុសពីការកំណត់នៅក្នុងគោលបំណងខែសម្បូននៃក្រុងប្រមូលប្រែងនេះ
 - ចិត្តឱ្យត្រឹមបាមឺនាទី បុជាតុដសំចូលដែលបណ្តាលឱ្យខ្ចោចដល់បរិស្ថានធម្យជាតិ បំផ្តើចប់ឆ្នាញដល់ដែនបានដល់ដល់ បុ បង្កើនអនុវត្តការយដល់ដែននេះហានេ
 - ដលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុកខែករណីនៃកំណត់ខែករណីនេះតុលាក្រោមប្រភេទ និងអ្ននអុសទីកសាប
 - ជា បុ ថែរក្សាដំណាកំយុកក្នុងក្នុងក្នុងនេះហានេសហគមន៍
 - ធ្វើនេះហានេដោយមាន បុ អ្ននប្រប់ប្រភេទដែលមានក្រឡាតុចជាង (១,៥) សង្កែរឱ្យត្រី និងជំជាងដប់ប្រាំ (១៥) សង្កែរឱ្យត្រីក្នុងដែននេះហានេទីកសាប ។

ପ୍ରକାଶ ନେତ୍ର

ភាគី ២ ត្រូវចាត់វិធានការថែរក្សាការពារកន្លែងនៃសាខសហគមន៍ដោយបំផុត ជម្រើញ និងលើកទឹកចិត្តដល់សមាជិកសហគមន៍នៃសាខត្របូបឱ្យយករាល់ទៅសមត្ថកិច្ចរដ្ឋបាលដល់ ដែលនៅជិតបំផុតដើម្បីសហការទូប់ស្តាត់បទលើសដល់ ។

ក្រសួង ៩.-

ភាគី ២ ត្រូវអនុវត្តន៍រការកិច្ចដឹងចាន់ក្រោម ៖

- ប្រព័ន្ធបច្ចុប្បន្ន និងដែនការគ្រប់គ្រងកន្លែងនៃសាធារណមន្ត្រី
 - ធានាឌីសមាជិកទាំងអស់ក្នុងសហគមន៍ មានសិទ្ធិស្វ័យប័ណ្ណការប្រើប្រាស់ជនជាតិជាលើលូក
 - សហការយ៉ាងដឹកស្ដីទូជាមួយខណ្ឌរដ្ឋបាលជាលើលូក និងដែនបាលជាលើលូក ក្រុមប្រើក្សាយំ និងអាជ្ញាផ្ទៃ ដែលពាក់ព័ន្ធ ។

ក្រសាគ ១០.-

ប្រសិនបើភាគី ២ មិនអនុវត្តតាមប្រការទាំងឡាយនៃកិច្ចព្រមព្រៀងនេះ ធ្វើឱ្យអនុកយដល់ដែននៃសាខ ឬ ផនបានដល់ជាប្រគល់ខ្លួនបំពេះអុខញាប់ជាពរមាន ។

សហគមន៍នៃសាខពីរមានសិទ្ធិ៖

លក់ ដោះជូន ជូល ធ្វើអំណែង ប្រភស់ បែងចែក ឬ បញ្ចាំ ឬ ធ្វើរកនៃនេសាទសហគមន៍បានឡើយទៅ តាមរបាយណាក់ដោយ ។

ក្រសាគ ១១.-

កិច្ចព្រមព្រៀងកន្លែងនៃសាខសហគមន៍ អាចបញ្ចប់មុនពេលកំណត់ដោយធ្វើកលើលក្ខខណ្ឌណាមួយ ឬចំណែកមាត្រាអំពី នៃអនុក្រឹត្យលេខមេដ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រង សហគមន៍នៃសាខ ។

ក្នុងករណីដែលសហគមន៍នៃសាខយល់ថា ការបញ្ចប់កិច្ចព្រមព្រៀងពីរមានលក្ខណៈសម្រប សហគមន៍ នៃសាខអ្នកធ្វើការត្រូវមកប្រពាននរដ្ឋបាលដល់ជ្រាក់កណ្តាល ។

ក្រសាគ ១២.-

កិច្ចព្រមព្រៀងនេះ អាចធ្វើការកែប្រែបានតាមការងារការបស់ភាគីទាំង២ស្របតាមច្បាប់ និងលិខិតបច្ចុប្បន្ន នានាពាក់ព័ន្ធនឹងសហគមន៍នៃសាខ ។

កិច្ចព្រមព្រៀងនេះ ក្រុមក្រុមលំទុកនៅស្ថាក់ការសហគមន៍នៃសាខការព្រំ សាលាយុំការព្រំ ស្រុកក្នុងយុំ ខណ្ឌរដ្ឋបាលដល់ជាប្រគល់ខ្លួនយុំ សាលាខេត្តក្នុងយុំ នាយកដ្ឋានអភិវឌ្ឍសហគមន៍ រដ្ឋបាលដល់ជ្រាក់កណ្តាល និងក្រសួងកសិកម្ម រដ្ឋប្រមាណ និងនេសាខ ហើយអាចចម្លងជូនស្ថាប័នពាក់ព័ន្ធដោយច្បាប់ចម្លង មានប្រចាំថ្ងៃ។

ការព្រំ, ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៥

ភាគី ១

នាយកដ្ឋាននៃសាខសហគមន៍នៃសាខ ។

ហត្ថលេខា



ឯកសារ

សក្ឍី

នាយកដ្ឋាននៃសាខសហគមន៍

ហត្ថលេខា



ឯកសារ

ភាគី ២

ក្រសាគនានា: ក្រសួងកសិកម្ម នាយកដ្ឋាននៃសាខសហគមន៍

ហត្ថលេខា

ព្រះរាជាណាចក្រកម្ពុជា


ជាតិ សាសនា ព្រះមហាក្សត្រ

—*—

ចំណែកជំនួលនៃនាមនៃបានជន

ឈ្មោះសហគមន៍នៃសាខា	: រការព្រំ
ភូមិ	: ប្រធាត់ និងឈូកសណ្ឋាល់
ឃុំ	: រការព្រំ
ស្រុក	: ក្បែងយុំ
ខេត្ត	: ក្បែងយុំ

ដែលទីកន្លែងនៃរាជសាខាបានបង្កើតឡើង ហើយការពាណិជ្ជកម្ម បានបង្កើតឡើង ដោយអ្នកគ្រប់គ្រង



សាស្ត្រិតិយន

၃၇။ နတ်မာရီဘဏ္ဍာဒုက္ခန္တ

ជាតិ សាសនា ព្រះមហាក្សត្រ

ଶବ୍ଦାଳ୍ୟରେ କିମ୍ବା କିମ୍ବା କିମ୍ବା

ឈ្មោះសហគមន៍នៃសាខា	: ការពេញ
ក្នុង	: ប្រធាន់ និងយុកសណ្តល់
យំ	: ការពេញ
ស្តី	: ព្យួរយំ
ខេត្ត	: ព្យួរយំ

បច្ចុប្បន្នសង្គមធនការនគរបាល
ក្នុង ឈ្មោះសាធារណជនរដ្ឋបាល សាខាអាសយដ្ឋាន

ល.រ	ឈ្មោះសាធារណជនរដ្ឋបាល	តម្លៃ	ល.រ	ភូមិ	ឈ្មោះ	តម្លៃ	អាជីវកម្ម	ថ្ងៃខែឆ្នាំ	ផ្តើមបង្កើត
១	គីម យ៉ាន	ប	៤២	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
២	សុក សាត	ប	៤៣	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
៣	គីម ប៊ែ	ប	៤៤	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
៤	ជុ ចាកវី	ប	៤៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
៥	កាន សុខសាន	ប	៣៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
៦	កង ហាប	ប	៤៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
៧	គីម ត្រូវាន	ប	៦៦	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
៨	សែង វិន	ប	៥៨	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
៩	កាន វី	ប	៤៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
១០	ម៉ែ ខេម	ប	៤៩	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
១១	សែង ធម៌ន	ប	៤៧	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
១២	សែន ឲ្យន	ប	៤៩	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
១៣	រូស គីណា	ប	៤៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
១៤	ពោ ទួច	ប	៤៣	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
១៥	ម៉ែន ចុល	ប	៤៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
១៦	គីម លាភត	ប	៥៦	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
១៧	ហេវីន ម៉ែនហុយ	ប	៣៣	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
១៨	អាម ចុីល	ប	៥៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
១៩	សាគម សារិន	ប	៣០	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
២០	ខេង សុខហិន	ប	៣៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
២១	លំ ឈើរ៉ែង	ប	៣៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
២២	សែន ត្រូវី	✓	ប	៣១	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥
២៣	ហុង ពិចិត្ត	✓	ប	១៦	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥
២៤	ងាន ឃីន	✓	ប	៤៦	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥
២៥	កុយ ហេង	✓	ប	៥៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥
២៦	យេន ឡុង	ប	៥៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
២៧	ត្រីម ឯយ	ប	៤០	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
២៨	ក្រោន ពុច	ប	៤៥	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	
២៩	សុំ ឃីន	ប	៥១	ឈូកសណ្ឌាល	រការព្រំ	ក្នុងឱ្យ	កសិករ	០៧/០៨/២០១៥	

១៤០	លួយដ្ឋាន	ប	៤៧	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៤១	ទ្វាចុន	ប	៣៨	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៤២	ទុនភត់	ប	៤១	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៤៣	ឈរផុន	ប	៤០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៤៤	គ្រឿនជា	ប	៤៩	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៤៥	គុណីន	ប	៤៧	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៤៦	សានសុន	ប	៤៩	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៤៧	គុកគីន	ប	៣៣	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៤៨	ហោងជី	ប	៤១	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៤៩	ហោងសុខនេះ	ប	៣៨	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៥០	ផ្កែវត្តិល	ប	៣៥	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៥១	ឈួនត្រិល	ប	៤០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៥២	ម៉ៅ ស្រុន	ប	៥៨	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៥៣	យ៉ា នោ	ប	៦០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៥៤	ឃុលប៉ាត់អ្នសន	ប	៥៦	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៥៥	ស្រសនអី	ប	៣៨	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៥៦	នោនី	ប	៣៥	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៥៧	រដិអូន	ប	៥៣	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៥៨	ថែងជា	ប	៥៥	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
១៥៩	អសីវេស់	ប	៥០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២០០	សិកចេត	ប	៣២	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២០១	យ៉ាវដ្ឋាន	ស	៤៧	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២០២	តាំ កែ	ប	៣៨	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២០៣	នន្ទុន	ប	៤១	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២០៤	ឃោនដែបកាត	ប	៥០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២០៥	ហិរិកគីន	ប	៣០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២០៦	រៀន អូក	ប	៥៥	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២០៧	ឡូន លាប	ប	៣០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២០៨	ជាន លេន	ប	៣០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២០៩	តែង សារុត	ប	៣០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២១០	ប៉ាត់ គ្រីយោ	ប	៥៥	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២១១	នោន សាន់ឱ	ប	៣០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២១២	សុិនិជី	ប	៥០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២១៣	គុបជា	ប	៣១	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២១៤	សីវិសុខ	ប	៥០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២១៥	យុ សុត	ប	៥០	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២១៦	សិលប្រុលិន	ប	៤៨	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥
២១៧	ពុទុក្កា	ប	៤៧	ប្រធានា	ការពេញរា	ត្បូងឃ្លឹម	កសិក	០៧/០៨/២០១៥

២៥៦	ហី វី	ស	៤៩	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៥៧	ធម៌ ជាតិ	ប	៣៨	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៥៨	ជាតិ សុខជាតិ	ប	៣៨	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៥៩	ជាតិ មេងជាតិ	ប	២៥	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៦០	ជាតិ មេងគង	ប	២៥	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៦១	ជាតិ ដី	ប	២២	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៦២	ជាតិ ពិចិត្ត	ប	១៨	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៦៣	គល អីក	ស	៣៧	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៦៤	សែដ អាន	ប	៧៣	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៦៥	ស៊ាន ផែន	ប	២៧	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៦៦	ពីក សី	ប	៤៦	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៦៧	គុ ជាតិ	ប	៣៧	ឃុំកសណ្ឋាល	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៦៨	មេក ដៀក	ប	៥១	ប្រធាន់	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៦៩	អីក ឡាង៉ាំ	ប	៤៨	ប្រធាន់	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៧០	ឈុន អុល	ប	៤៧	ប្រធាន់	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៧១	ម៉ាត់ សេក	ប	៤៥	ប្រធាន់	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៧២	ម៉ាន លី	ប	៤៦	ប្រធាន់	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៧៣	ធម៌ ចន្ទា	ស	៤៥	ប្រធាន់	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៧៤	សី ហាផីនីន	ស	៣២	ប្រធាន់	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៧៥	ម៉ាត់ ម៉ោអេស	ប	៤៣	ប្រធាន់	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៧៦	ណាំ សិន	ប	៦១	ប្រធាន់	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥
២៧៧	ជីន ស្រីង	ប	៦២	ប្រធាន់	រការពប្រាំ	ត្បូងយ័្ឃ	កសិករ	០៧/០៨/២០១៥

សមាជិកសុប្បែក ត្បូងទោនៅ ប្រុស:១៤ពន្លាក់, ស្រី:២០ពន្លាក់ ។

បានយើង និង ឯះបញ្ជី
ក្រុមហ៊ុនខេត្ត ថ្ងៃទី ២៤ ខែ ០៦ ឆ្នាំ២០១៥
ប្រធានក្រសួង: អប់រំ នៃប្រជាធិបតេយ្យ

នាយកប្រជាធិបតេយ្យ

បានយើង និង ឯកភាព

ឈ្មោះនៃត្បូងបញ្ជីខាងលើនេះ: ពិព្យាកសជាតិ
សមាជិកសហគមន៍នៃនាយកប្រជាធិបតេយ្យ ពិព្យាកសមេន

ថ្ងៃទី ២៤ ខែ ០៦ ឆ្នាំ២០១៥

ថ្ងៃទី ២៤ ខែ ០៦ ឆ្នាំ២០១៥

ប្រធានក្រសួង: អប់រំ នៃប្រជាធិបតេយ្យ



នាយកប្រជាធិបតេយ្យ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

អ្នកស្រួល
ទីក្រាប់
ជិនុយកសណ្ឋាគ់

បញ្ជីលេខាធិកសង្គមសេវាខ្សោយ

ល.រ	ឈាមសិលនោអ្នកសេវា	ភេទ	អាយុ	ភូមិ	ធម៌ប្រា	ថ្ងៃខែឆ្នាំ ចិនិយបាលិច្ឆិាញ និងកម្រិត.....
1	ស៊ិរិ លីន	រ	52	ឃុំសែនី	នគរបាល	08-02-1963
2	ស៊ិរិ ការុ	រ	57	—	—	11-10-1958
3	ស៊ិរិ សែនី	រ	43	—	—	10-02-1972
4	ស៊ិរិ ស៊ិរិ	រ	45	—	—	04-02-1970
5	ស៊ិរិ ស៊ិរិ	រ	35	—	—	07-08-1980
6	ស៊ិរិ សែនី	រ	45	—	—	01-04-1970
7	ស៊ិរិ ស៊ិរិ	រ	66	—	—	08-10-1969
8	ស៊ិរិ ស៊ិរិ	រ	57	—	—	20-01-1958
9	ស៊ិរិ ស៊ិរិ	រ	44	—	—	10-09-1971
10	ស៊ិរិ ស៊ិរិ	រ	49	—	—	06-01-1966
11	ស៊ិរិ ស៊ិរិ	រ	47	—	—	15-09-1968
12	ស៊ិរិ ស៊ិរិ	រ	64	—	—	06-02-1951
13	ស៊ិរិ ស៊ិរិ	រ	44	—	—	02-07-1971
14	ស៊ិរិ ស៊ិរិ	រ	43	—	—	09-05-1972
15	ស៊ិរិ ស៊ិរិ	រ	44	—	—	20-03-1971
16	ស៊ិរិ ស៊ិរិ	រ	56	—	—	25-03-1959
17	ស៊ិរិ ស៊ិរិ	រ	33	—	—	06-01-1982
18	ស៊ិរិ ស៊ិរិ	រ	55	—	—	13-02-1960
19	ស៊ិរិ ស៊ិរិ	រ	30	—	—	15-08-1985
20	ស៊ិរិ ស៊ិរិ	រ	35	—	—	05-02-1980
21	ស៊ិរិ ស៊ិរិ	រ	35	—	—	18-09-1980
22	ស៊ិរិ ស៊ិរិ	រ	31	—	—	08-09-1989

ល.ស	នាមដិតនោកអ្នកជាមុន	ភេទ	អាយុ	ភ៍ុង	អាជីវិភាគ	ថ្ងៃខែឆ្នាំកំណើន បង្កើត.....
23	ពេជ្រ គិន	រ	19	រូបសាលា	នានីច្បាស់	07-10-1996
24	ជីវ ស៊ីវិស	រ	48	—	—	02-04-1969
25	ស៊ីវ ស៊ីវ	រ	58	—	—	01-02-1952
26	ស៊ីវ ស៊ីវ	រ	45	—	—	05-08-1970
27	ស៊ីវ ស៊ីវ	រ	40	—	—	10-05-1975
28	ស៊ីវ ស៊ីវ	រ	48	—	—	10-02-1967
29	ស៊ីវ ស៊ីវ	រ	51	—	—	01-02-1964
30	ស៊ីវ ស៊ីវ	រ	61	—	—	10-02-1954
31	ស៊ីវ ស៊ីវ	រ	52	—	—	10-10-1963
32	ស៊ីវ ស៊ីវ	រ	35	—	—	08-10-1980
33	ស៊ីវ ស៊ីវ	រ	50	—	—	19-04-1965
34	ស៊ីវ ស៊ីវ	រ	23	—	—	13-03-1992
35	ស៊ីវ ស៊ីវ	រ	48	—	—	02-06-1967
36	ស៊ីវ ស៊ីវ	រ	43	—	—	13-08-1972
37	ស៊ីវ ស៊ីវ	រ	43	—	—	06-06-1972
38	ស៊ីវ ស៊ីវ	រ	47	—	—	10-09-1968
39	ស៊ីវ ស៊ីវ	រ	25	—	—	18-06-1990
40	ស៊ីវ ស៊ីវ	រ	51	—	—	10-10-1964
41	ស៊ីវ ស៊ីវ	រ	32	—	—	13-10-1983
42	ស៊ីវ ស៊ីវ	រ	48	—	—	12-01-1967
43	ស៊ីវ ស៊ីវ	រ	44	—	—	10-10-1971
44	ស៊ីវ ស៊ីវ	រ	31	—	—	08-09-1984
45	ស៊ីវ ស៊ីវ	រ	42	—	—	01-10-1973
46	ស៊ីវ ស៊ីវ	រ	53	—	—	03-03-1962
47	ស៊ីវ ស៊ីវ	រ	52	—	—	29-09-1963
48	ស៊ីវ ស៊ីវ	រ	31	—	—	09-01-1984
49	ស៊ីវ ស៊ីវ	រ	27	—	—	06-04-1988
50	ស៊ីវ ស៊ីវ	រ	31	—	—	03-09-1984

ល.រ	ឈាមនិលត្រោះអ្នកសាស្ត្រ	ភេទ	អាយុ	ភូមិ	អុខារ៉ា	ថ្ងៃខែឆ្នាំ ចិនបាសចិនបាត ឈើកដី.....
51	នាក់ ស៊ុន	ប	46	ឯកសារលាស់	លិន្ទា	06-10-1969
52	នាក់ ស៊ុន	ប	36	សំណើ	—	10-10-1979
53	នាក់ ស៊ុន	ប	39	—	—	01-11-1976
54	នាក់ ស៊ុន	ប	38	—	—	25-02-1979
55	នាក់ ស៊ុន	ប	43	—	—	04-05-1972
56	នាក់ ស៊ុន	ប	51	—	—	07-12-1964
57	លោក ស៊ុន	ប	57	—	—	01-04-1958
58	លោក ស៊ុន	ប	28	—	—	25-05-1987
59	នាក់ ស៊ុន	ប	58	—	—	01-01-1952
60	នាក់ ស៊ុន	ស	64	—	—	18-02-1951
61	នាក់ ស៊ុន	ប	35	—	—	17-09-1980
62	លោក ស៊ុន	ប	38	—	—	03-04-1977
63	នាក់ ស៊ុន	ប	42	—	—	16-07-1973
64	លោក ស៊ុន	ប	49	—	—	12-10-1966
65	លោក ស៊ុន	ប	41	—	—	05-10-1972
66	លោក ស៊ុន	ប	61	—	—	01-04-1954
67	លោក ស៊ុន	ប	31	—	—	08-08-1984
68	លោក ស៊ុន	ប	35	—	—	03-11-1980
69	លោក ស៊ុន	ប	36	—	—	10-01-1979
70	លោក ស៊ុន	ប	58	—	—	04-11-1957
71	លោក ស៊ុន	ប	45	—	—	22-03-1970
72	លោក ស៊ុន	ប	73	—	—	05-12-1942
73	លោក ស៊ុន	ប	38	—	—	05-10-1972
74	លោក ស៊ុន	ប	52	—	—	06-03-1963
75	លោក ស៊ុន	ប	32	—	—	05-12-1983
76	លោក ស៊ុន	ប	30	—	—	02-11-1985
77	លោក ស៊ុន	ប	40	—	—	10-02-1975
78	លោក ស៊ុន	ប	27	—	—	04-10-1988

ល.ស	ឈាមសិរីត្រកាសន្តូណាម	ភេទ	អាយុ	ភូមិ	ខេត្តប្រជ.រ.	ថ្ងៃខែឆ្នាំការពារ ឯកត្រាបានបាន
79	ជ័ត លោ	បរិ	53	ឃុំសាលាក់ សង្កាត់សាលា	សាលា	07-10-1962
80	នាម លីនុ	បរិ	38	—	—	03-04-1972
81	ការុស សារុយស	បរិ	51	—	—	13-05-1964
82	ស៊ុនុវ ពុស	បរិ	47	—	—	10-12-1968
83	លាភុស ស្រុវិស	បរិ	41	—	—	08-07-1974
84	នាម សុគ	បរិ	53	—	—	10-02-1962
85	ស៊ុន ស៊ុន	បរិ	68	—	—	03-08-1967
86	នាម ស៊ុន	បរិ	35	—	—	10-11-1980
87	ស៊ុន សុសុខ	បរិ	30	—	—	25-06-1985
88	ស៊ុន សុខ	បរិ	53	—	—	01-08-1962
89	ស៊ុន សុខ	បរិ	38	—	—	20-05-1972
90	ស៊ុន សុខ	បរិ	36	—	—	24-02-1969
91	ស៊ុន សុខ	បរិ	56	—	—	10-04-1959
92	ស៊ុន សុខ	បរិ	36	—	—	05-10-1979
93	ស៊ុន សុខ	បរិ	37	—	—	
94	ស៊ុន សុខ	បរិ	61	—	—	02-03-1954
95	ស៊ុន សុខ	បរិ	45	—	—	20-05-1970
96	ស៊ុន សុខ	បរិ	45	—	—	02-10-1970
97	ស៊ុន សុខ	បរិ	54	—	—	02-05-1961
98	ស៊ុន សុខ	បរិ	45	—	—	01-06-1970
99	ស៊ុន សុខ	បរិ	36	—	—	11-04-1979
100	ស៊ុន សុខ	បរិ	47	—	—	12-08-1968
101	ស៊ុន សុខ	បរិ	51	—	—	12-05-1964
102	ស៊ុន សុខ	បរិ	32	—	—	30-01-1983
103	ស៊ុន សុខ	បរិ	43	—	—	12-12-1972
104	ស៊ុន សុខ	បរិ	42	—	—	23-09-1973
105	ស៊ុន សុខ	បរិ	32	—	—	15-07-1983
106	ស៊ុន សុខ	បរិ	48	—	—	10-10-1967

ល.ស	ឈាមទិន្នន័យអ្នកបាន	ភេទ	អាយុ	ភូមិ	ខេត្ត/រាជធានី	ថ្ងៃខែឆ្នាំការពារ និងការស្នើសុំ
107	ស. កែវ	រ	59	រៀងរាល់	ភ្នំពេជ្រ	07.08.1956
108	ស. ស	រ	42	—	—	02.05.1973
109	ស. សិរី	រ	39	—	—	15.03.1976
110	ស. គុណ	រ	54	—	—	22.03.1961
111	ស. សុខុមាភ	រ	34	—	—	05.05.1981
112	ស. សុខុមាភ	រ	47	—	—	06.08.1968
113	ស. សុខុមាភ	រ	55	—	—	17.08.1960
114	ស. សុខុមាភ	រ	41	—	—	12.01.1974
115	ស. សុខុមាភ	រ	46	—	—	20.03.1969
116	ស. សុខុមាភ	រ	38	—	—	18.02.1977
117	ស. សុខុមាភ	រ	54	—	—	01.10.1961
118	ស. សុខុមាភ	រ	37	—	—	07.06.1978
119	ស. សុខុមាភ	រ	55	—	—	20.06.1960
120	ស. សុខុមាភ	រ	30	—	—	20.06.1985
121	ស. សុខុមាភ	រ	72	—	—	19.01.1943
122	ស. សុខុមាភ	រ	35	—	—	11.01.1980
123	ស. សុខុមាភ	រ	71	—	—	10.05.1944
124	ស. សុខុមាភ	រ	45	—	—	20.06.1970
125	ស. សុខុមាភ	រ	52	—	—	12.01.1963
126	ស. សុខុមាភ	រ	46	—	—	04.11.1969
127	ស. សុខុមាភ	រ	46	—	—	06.03.1969
128	ស. សុខុមាភ	រ	45	—	—	10.04.1970
129	ស. សុខុមាភ	រ	26	—	—	03.04.1989
130	ស. សុខុមាភ	រ	45	—	—	29.01.1970
131	ស. សុខុមាភ	រ	70	—	—	01.01.1954
132	ស. សុខុមាភ	រ	37	—	—	30.11.1978
133	ស. សុខុមាភ	រ	46	—	—	09.05.1969
134	ស. សុខុមាភ	រ	37	—	—	29.06.1978

ល.ស	ឈានិតនោត្តការណ៍	ភេទ	អាយុ	ភូមិ	ខេរបៀវតែង	ថ្ងៃខែឆ្នាំ ចិត្តបាសបូជាម លើកទី.....
435	កែវ ស៊ុរោ	ប្រុស	54	រៀងរាល់	សាន្ត	
436	ស៊ុរោ ស៊ុរោ	—	63	—	—	4.4.1951
437	ស៊ុរោ ស៊ុរោ	ប្រុស	63	—	—	9.8.1951
438	ស៊ុរោ ស៊ុរោ	ប្រុស	56	—	—	10.02.1959
439	លោក អ្នក	ស	56	—	—	2.3.1959
440	ស៊ុរោ ស៊ុរោ	ប្រុស	33	—	—	30.10.1982
441	ស៊ុរោ ស៊ុរោ	ស	30	—	—	31.12.1985
442	ស៊ុរោ ស៊ុរោ	ប្រុស	26	—	—	20.08.1992
443	ស៊ុរោ ស៊ុរោ	ប្រុស	44	—	—	11.8.1973
444	ស៊ុរោ ស៊ុរោ	ស	36	—	—	05.12.1979
445	ស៊ុរោ ស៊ុរោ	ប្រុស	23	—	—	03.03.1992
446	ស៊ុរោ ស៊ុរោ	ប្រុស	58	—	—	02.01.1957
447	ស៊ុរោ ស៊ុរោ	ស	54	—	—	03.05.1961
448	ស៊ុរោ ស៊ុរោ	ប្រុស	63	—	—	01.03.1952
449	ស៊ុរោ ស៊ុរោ	ស	53	—	—	05.07.1958
450	ស៊ុរោ ស៊ុរោ	ប្រុស	24	—	—	05.02.1991
451	ស៊ុរោ ស៊ុរោ	ប្រុស	52	—	—	10.07.1963
452	ស៊ុរោ ស៊ុរោ	ស	52	—	—	05.10.1963
453	ស៊ុរោ ស៊ុរោ	ស	49	—	—	07.09.1966
454	ស៊ុរោ ស៊ុរោ	ប្រុស	50	—	—	10.06.1965
455	ស៊ុរោ ស៊ុរោ	ប្រុស	34	—	—	05.10.1984
456	ស៊ុរោ ស៊ុរោ	ប្រុស	25	—	—	09.06.1990
457	ស៊ុរោ ស៊ុរោ	ប្រុស	25	—	—	09.06.1990
458	ស៊ុរោ ស៊ុរោ	ប្រុស	22	—	—	22.07.1993
459	ស៊ុរោ ស៊ុរោ	ប្រុស	18	—	—	02.07.1997
460	ស៊ុរោ ស៊ុរោ	ស	37	—	—	01.07.1978
461	ស៊ុរោ ស៊ុរោ	ប្រុស	39	—	—	10.12.1976
462	ស៊ុរោ ស៊ុរោ	ស	18	—	—	01.01.1997

ល.ស	ឈាមទិន្នន័យភ្នែក	ភេទ	អាយុ	ភូមិ	ខេត្ត	ថ្ងៃខែឆ្នាំការពារ សេចក្តី.....
163	ប៊ូ វាំ	ប	60	រៀងរាល់	សណ្ឋាគ	03-10-1955
164	ហីរញ្ញវត្ថុ ចាំ	ប	28	—	—	10-10-1987
165	លីលា សុខា	ប	52	—	—	10-10-1963
166	ជីវ បុន្ត	ប	55	—	—	11-03-1960
167	វ ចាន	ប	34	—	—	08-09-1981
168	ស៊ីវ ផែ	ប	55	—	—	07-03-1960
169	ស៊ីម ឡាតាំង	ប	27	—	—	10-02-1988
170	គី ផែ	ប	38	—	—	03-06-1978
171	លាមី នៅត	ប	42	—	—	21-01-1973
172	ស៊ីន លេដ្ឋ	ប	52	—	—	05-03-1963
173	ប៊ូ គោរ	ប	31	—	—	01-01-1984
174	កែវ សិរិទ	ប	31	—	—	13-05-1984
175	ស៊ីម សល្បីធរ	ប	40	—	—	11-07-1975
176	លាមី នាមិនី	ប	43	—	—	02-06-1982
177	ស៊ីម នាន	ប	73	—	—	02-06-1962
178	ស៊ី គីវ	ប	27	—	—	08-06-1988
179	ស៊ី ស៊ី	ប	49	—	—	12-10-1968
180	ស៊ី ឈាត	ប	37	—	—	08-10-1978

សមាជិកសុប្បែក: នាក់ គុងនោះ: ប្រុស: នាក់, ស្រី: នាក់ ១

បានយើង និង ឯកបញ្ជី

ឯកបញ្ជី: ថ្ងៃទី 02 ខែ 06 ឆ្នាំ ២០១៥
ប្រធានអនុបាណ: អគ្គនាយកសាធារណៈប្រជាធិបតេយ្យ
គោលក្រោះ

Cm-

សារិយប័ណ្ណ

ឈ្មោះ ឈ្មោះ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សាស្ត្រខ្មែរ
សាស្ត្រកាហស្វ៊ា
ពិធីបោក

បញ្ជីលេខ្ទាន់សង្គមបានការពារ

ល.រ	តាមឈើលក្ខណៈអាមេរិក	សេវា	គម្លោង	ភូមិ	ខេត្ត	តម្លៃ
1	សំរាប់ សំរាប់	ប្រុស✓	51	បឹងកេងកង់	សៀមរាប	
2	សំរាប់ សំរាប់	ប្រុស✓	48	—	—	
3	សំរាប់ សំរាប់	ប្រុស✓	47	—	—	
4	សំរាប់ សំរាប់	ប្រុស✓	48	—	—	
5	សំរាប់ សំរាប់	ប្រុស✓	46	—	—	
6	សំរាប់ សំរាប់	ប្រុស✓	45	—	—	
7	សំរាប់ សំរាប់	ប្រុស✓	32	—	បាន់ចំណាំ	
8	សំរាប់ សំរាប់	ប្រុស✓	43	—	—	
9	សំរាប់ សំរាប់	ប្រុស✓	61	—	—	
10	សំរាប់ សំរាប់	ប្រុស✓	62	—	—	
11	សំរាប់ សំរាប់	ប្រុស✓	50	—	សៀមរាប	
12	សំរាប់ សំរាប់	ប្រុស✓	56	—	—	
13	សំរាប់ សំរាប់	ប្រុស✓	56	—	—	
14	សំរាប់ សំរាប់	ប្រុស✓	54	—	—	
15	សំរាប់ សំរាប់	ប្រុស✓	32	—	—	
16	សំរាប់ សំរាប់	ប្រុស✓	50	—	—	
17	សំរាប់ សំរាប់	ប្រុស✓	51	—	—	
18	សំរាប់ សំរាប់	ប្រុស✓	45	—	—	
19	សំរាប់ សំរាប់	ប្រុស✓	65	—	—	
20	សំរាប់ សំរាប់	ប្រុស✓	50	—	—	
21	សំរាប់ សំរាប់	ប្រុស✓	50	—	—	
22	សំរាប់ សំរាប់	ប្រុស✓	50	—	—	
23	សំរាប់ សំរាប់	ប្រុស✓	48	—	—	

ល.ស	តាមអិលេស្សនាថ្នាក់	ភេជ	អាយុ	ភូមិ	អុខបោរយៈ	ថ្ងៃខែឆ្នាំ ព្រឹមបាសចិត្តបាត សិកទី.....
24	សាហុ សុខ	ប	38	បង្កែង	18 សាហ	
25	សុខ សាហ	ប	21	—	—	
26	សាហ សុខ	ប	110	—	—	
27	សាហ សុខ	ប	41	—	—	
28	សុខ សាហ	ប	42	—	—	
29	សាហ សុខ	ប	41	—	—	
30	សុខ សាហ	ប	33	—	—	
31	សាហ សុខ	ប	41	—	—	
32	សាហ សុខ	ប	32	—	—	
33	សាហ សុខ	ប	35	—	—	
34	សាហ សុខ	ប	40	—	—	
35	សាហ សុខ	ប	57	—	—	
36	សាហ សុខ	ប	60	—	—	
37	សាហ សុខ	ប	56	—	—	
38	សាហ សុខ	ប	37	—	—	
39	សាហ សុខ	ប	35	—	—	
40	សាហ សុខ	ប	53	—	—	
41	សាហ សុខ	ប	48	—	—	
42	សាហ សុខ	ប	50	—	—	
43	សាហ សុខ	ប	32	—	—	
44	សាហ សុខ	ប	42	—	—	
45	សាហ សុខ	ប	34	—	—	
46	សាហ សុខ	ប	41	—	សាហ	
47	សាហ សុខ	ប	40	—	—	
48	សាហ សុខ	ប	30	—	—	
49	សាហ សុខ	ប	48	—	—	
50	សាហ សុខ	ប	30	—	—	
51	សាហ សុខ	ប	30	—	—	

න්‍ය	භාෂණික පෙනුවන්	සේන	උග්‍ර	සුෂ්‍ය	ඇත්‍යාපා	පැහැදිලි ප්‍රාග්ධනය යොමු කළ නොවූ ප්‍රාග්ධනය
52	ජ්‍යෝතිෂ්‍ය පාදිත	උ	30	ජ්‍යෝතිෂ්‍ය	ගැනීන	
53	ජ්‍යෝතිෂ්‍ය පාදිත	උ	48	—u—	—u—	
54	ජ්‍යෝතිෂ්‍ය පාදිත	උ	30	—u—	—u—	
55	සුද්‍යිඛ පාදිත	උ	60	—u—	—u—	
56	ජ්‍යෝතිෂ්‍ය පාදිත	උ	31	—u—	—u—	
57	ජ්‍යෝතිෂ්‍ය පාදිත	උ	40	—u—	—u—	
58	ජ්‍යෝතිෂ්‍ය පාදිත	උ	60	—u—	—u—	
59	ජ්‍යෝතිෂ්‍ය පාදිත	උ	28	—u—	—u—	
60	ජ්‍යෝතිෂ්‍ය පාදිත	උ	27	—u—	—u—	
61	ජ්‍යෝතිෂ්‍ය පාදිත	උ	26	—u—	—u—	
62	ජ්‍යෝතිෂ්‍ය පාදිත	උ	33	—u—	—u—	
63	ජ්‍යෝතිෂ්‍ය පාදිත	උ	33	—u—	—u—	
64	ජ්‍යෝතිෂ්‍ය පාදිත	උ	47	—u—	—u—	
65	ජ්‍යෝතිෂ්‍ය පාදිත	උ	32	—u—	—u—	
66	ජ්‍යෝතිෂ්‍ය පාදිත	උ	50	—u—	—u—	
67	ජ්‍යෝතිෂ්‍ය පාදිත	උ	117	—u—	—u—	
68	ජ්‍යෝතිෂ්‍ය පාදිත	උ	32	—u—	—u—	
69	ජ්‍යෝතිෂ්‍ය පාදිත	උ	25	—u—	—u—	
70	ජ්‍යෝතිෂ්‍ය පාදිත	උ	46	—u—	—u—	
71	ජ්‍යෝතිෂ්‍ය පාදිත	උ	50	—u—	—u—	
72	ජ්‍යෝතිෂ්‍ය පාදිත	උ	52	—u—	—u—	
73	ජ්‍යෝතිෂ්‍ය පාදිත	උ	51	—u—	—u—	
74	ජ්‍යෝතිෂ්‍ය පාදිත	උ	28	—u—	—u—	
75	ජ්‍යෝතිෂ්‍ය පාදිත	උ	48	—u—	—u—	
76	ජ්‍යෝතිෂ්‍ය පාදිත	උ	53	—u—	—u—	
77	ජ්‍යෝතිෂ්‍ය පාදිත	උ	40	—u—	—u—	
78	ජ්‍යෝතිෂ්‍ය පාදිත	උ	30	—u—	—u—	
79	ජ්‍යෝතිෂ්‍ය පාදිත	උ	31	—u—	—u—	

ល.ស	ឈាមនិលេត្តក្នុងបាន	អេខ	អាយុ	ភូមិ	អាណាព	ថ្ងៃខែឆ្នាំ ចិត្តបានស្ថិតិាស សិក្សា.....
80	ឯរី ការុ	ប	37	បន្ទាល	០៩៨៨៨	
81	វិនិ ការុ	ប	32	—ឱ—	—ឱ—	
82	សុខ សារុ	ប	31	—ឱ—	—ឱ—	
83	វិនិ ទុកុ	ប	32	—ឱ—	—ឱ—	
84	បាន ការុ	ស	45	—ឱ—	—ឱ—	
85	បាន ចំណុ	ប	47	—ឱ—	—ឱ—	
86	គុម ត្រូវការ	ស	23	—ឱ—	—ឱ—	
87	សុខ សារុ	ប	54	—ឱ—	—ឱ—	
88	សុខ សារុ	ប	55	—ឱ—	—ឱ—	
89	យុវ ការុ	ប	53	—ឱ—	—ឱ—	
90	បាន ការុ	ប	32	—ឱ—	—ឱ—	
91	សុខ ស៊ុ	ប	27	—ឱ—	—ឱ—	
92	សុខ ស៊ុ	ប	26	—ឱ—	—ឱ—	
93	សុខ ស៊ុ	ប	32	—ឱ—	—ឱ—	
94	សុខ ស៊ុ	ប	35	—ឱ—	—ឱ—	
95	សុខ ស៊ុ	ប	52	—ឱ—	—ឱ—	
96	សុខ ស៊ុ	ប	50	—ឱ—	—ឱ—	
97	សុខ ស៊ុ	ប	51	—ឱ—	—ឱ—	

សមាជិកសរុប: ៩៧ នាក់ ក្នុងនោះ ប្រុស: ៨៧ នាក់, ស្រី: ១០ នាក់ ១

បានយើង និង ចុះបញ្ជី

..... ថ្ងៃទី ០២ ខែ ០៦ ឆ្នាំ២០១៥

ប្រធាននាយកដ្ឋាន: កម្ពុជាសហគមន៍នៅសាសាគ
គ្រោះព្រះមហាក្សត្រ

CW

លោក ស៊ុ

ឈាមនិលេត្ត

នាម_ឈាម

បានយើង និង ចុះបញ្ជី
ឈ្មោះនៅក្នុងបញ្ជីខាងលើនេះ ពិតប្រាកដជាសមាជិក
សហគមន៍នៅសាសាគរក្រប្រាំ ពិតប្រាកដមែន

..... ថ្ងៃទី ០២ ខែ ០៦ ឆ្នាំ២០១៥

ប្រធាននាយកដ្ឋាន

ព្រះរាជាណាចក្រកម្ពុជា:សាធារណរដ្ឋបាល
រដ្ឋបាល និងក្រសួង នគរបាល យុទ្ធសាស្ត្រ ស្រុកព្រៃដ្ឋង់ខេត្តព្រៃដ្ឋង់ខេត្ត

ល.រ	នាមតែងត្រា	ភេទ	រោងចក្រ	តម្លៃ	ផ្នែក	អនុវត្តន៍
០១	មេត ឡ៊ែត	ប្រុស	៤៨	ប្រជាត់	រការព្រំ	ប្រធានគណៈកម្មការសហគមន៍នៃសាខា
០២	អីត ឡូវារ៉ា:	ប្រុស	៤៩	ប្រជាត់	រការព្រំ	អនុប្រធាននី១គណៈកម្មការសហគមន៍នៃសាខា
០៣	ឈុន អុល	ប្រុស	៤៣	ប្រជាត់	រការព្រំ	អនុប្រធាននី២គណៈកម្មការសហគមន៍នៃសាខា
០៤	ដ៊ែន ចេល	ប្រុស	៤៤	ឈុនកសណ្តាល	រការព្រំ	ទទួលបន្ទុកក្រោមឈ្មោះ
០៥	ធម៌ ចេនា	ស្រី	៤៥	ប្រជាត់	រការព្រំ	ទទួលបន្ទុកគណនោយ្យ
០៦	សែម យុង	ប្រុស	៤៦	ឈុនកសណ្តាល	រការព្រំ	ទទួលបន្ទុកកិច្ចការរដ្ឋបាល និងលេខាកត្តត្រា
០៧	ម៉ាន លី	ប្រុស	៤៧	ប្រជាត់	រការព្រំ	ទទួលបន្ទុកក្រោមឈ្មោះ
០៨	ខេង សែងហ្បូរ	ប្រុស	៤៥	ឈុនកសណ្តាល	រការព្រំ	អភិវឌ្ឍន៍នានាគាល់ដល់ល
០៩	ដ៊ែន ឃេង	ប្រុស	៤៨	ប្រជាត់	រការព្រំ	ទទួលបន្ទុកអប់រំ ឲ្យរៀបចំ
១០	នុន ឃេន	ប្រុស	៤៩	ប្រជាត់	រការព្រំ	ទទួលបន្ទុកការរៀបចំផ្លូវជាលប់ តាមដានប្រព័ន្ធឌ្រឹង
១១	ម៉ាត សែត	ប្រុស	៤៥	ប្រជាត់	រការព្រំ	ទទួលបន្ទុកការងារអភិវឌ្ឍ

.....ថ្ងៃទី ០២ ខែ ០៦ ឆ្នាំ២០១៥
ប្រជាជនកណ្តាល:កម្ពុជាសហគមន៍នៃសាខារការព្រំ
រការព្រំ

clu

សាខាបែងចែក



នគរបាល
កម្ពុជា

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សហគមន៍នៃសាធារណរដ្ឋបាន
លេខ: ០០៩/០៣.០៦.១៥ ស.ន.រ.ន.ប


សេចក្តីផ្តើមប្រជាមុន ស្តីពី

ការបញ្ជីក្រុមហ៊ុនជាន់
នាយកដៃអង្គភាពប្រជាមុន នាយកដៃអង្គភាពប្រជាមុន
នាយកដៃអង្គភាពប្រជាមុន នាយកដៃអង្គភាពប្រជាមុន
នាយកដៃអង្គភាពប្រជាមុន នាយកដៃអង្គភាពប្រជាមុន

- ពានយើងព្រះរាជក្រឹមលេខ នស/រកម ០៥០៦/០១១ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ដើម្បី
ប្រកាសឱ្យប្រើប្រាស់ស្តីពីជាលជាល
- ពានយើងព្រះរាជក្រឹមលេខ: នស/រកត/០៥០៥/២៤០ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ ស្តីពី
ការបង្កើតសហគមន៍នៃសាធារណរដ្ឋបាន
- ពានយើងលក្ខណិក: និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នៃសាធារណរដ្ឋបាន
- ពានយើងការធ្វើមហាសន្តិាតកលើកទី២ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥
- ពានយើងកំណត់ហេតុអង្គប្រជាមុន ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥
- យោងតាមការចំណាត់បែងសហគមន៍នៃសាធារណរដ្ឋបាន

၁၅၆

ପ୍ରକାଶକ୍ତି ଲକ୍ଷ୍ମୀ ଅଞ୍ଚଳୀ ପାଇଁ ଏହା ଗ୍ରୂପ୍ ହେବାରେ



ស្ថាបនី និឡការគិត្យការទេទិនបទុស្សពន្លេដែលបានរាយការណ៍នៅក្នុងក្រសួងពេទ្យ

ក- លោក: មេន នៅ ប្រធានគណៈកម្មការសហគមន៍នៃសាធ

- ដីកនាំ និងទទួលខុសត្រូវមកដែលការអនុវត្តន៍ការងារនៅក្នុងសហគមន៍នេះសាធារណៈ
 - សម្របសម្រួលការងារជាមួយស្ថាប័នជំនាញ និងអាជ្ញាធរមួលដ្ឋាន ដើម្បីគាំទ្រដល់ការងារសហគមន៍
 - ទំនាក់ទំនងជាមួយ សមត្ថភីចូលដល់ការងារនៅក្នុងសហគមន៍ ដើម្បីស្វែងរកជំនួយខប់ខ្ពស់ គាំទ្រទូទៅក្នុងការងារ
 - ពាយជានេះត្រូវពិនិត្យរាល់សកម្មភាពការងាររបស់សហគមន៍នេះសាធារណៈ
 - សម្របសម្រួលដោះស្រាយបញ្ហាដៃរៀង ដែលកែតមានក្នុងសហគមន៍នេះសាធារណៈ
 - ដីកនាំកំលែករប្រាំគម្រោះកម្មការសហគមន៍ និងមហាសន្ទិចាតសហគមន៍នេះសាធារណៈក្នុងការបូកសរុបរាយ ព័ម្ព និងរៀបចំផែនការការងារ
 - រៀបចំពោះឆ្នាពេជ្ជីសនឹសគណៈកម្មការអណុវត្តន៍ក្នុងការងារ ព័ម្ព និងរៀបចំពោះឆ្នាពេជ្ជីសនឹសគណៈកម្មការអណុវត្តន៍ក្នុងការងារ
 - ទទួលខុសត្រូវរាល់ការចំណាយ ទៅពាយជំនួយការរបស់មហាសន្ទិចាតកំណត់
 - ផ្តល់ការងារជាមួយគ្នា និងកម្មភាពដល់សមាជិកសហគមន៍
 - ធ្វើការកិចចារាយលក្ខណ៍អក្សរទៅនៅប្រព័ន្ធ។

ឧ- លោក: អីត ខេវា: អនប័ណនទី១គណ: កម្មការសហគមន៍នៃសាធ

លោក: ឈ្មន អង់គ្គ ននប្រធាននឹងកណ្តាល៖ កម្មការសហគមន៍នៃសាខា

- ចូលរួមអនុវត្តការងារជាមួយប្រធាន
 - ជីសមិទ្ធប្រធាននៅពេលប្រធានអវត្ថមាន

- អនប្រធានទី១ ទទួលបន្ទុកដោកគណនោយ អប់រំ ធម្មេង្វាយ តាមជានិស្សចាប់ និងអភិវឌ្ឍ
- អនប្រធានទី២ ទទួលបន្ទុកដោកគ្មាល ស្រាវជ្រាវ បទបញ្ជី ល្អាច និងអភិវឌ្ឍ
- ទទួលភាគីថ្មីផ្សេងៗ ដែលប្រធានប្រតល់ផ្តុន ។

គ-លោក: ថែល ឌុន និងលោក: ថែល ឌី សមាជិកគណៈកម្មការសហគមន៍ ទទួលបន្ទុកក្រុមល្អាច និងមានសមាជិកក្រុមល្អាចចំនួន០៧រូប :

- លោក: សមាជិកក្រុមល្អាច
- ទទួលខុសត្រូវកិច្ចការពារធនជានិស្សជល និងទំនាក់ស្ថាតបទល្មើសកែតមានក្នុងដែនទេសាទសហគមន៍
- ទទួលបន្ទុកពិនិត្យ តាមជាន យ្មោះម៉ឺន និងល្អាចនូវកាលសកម្មភាពនៃសាខា, ការណើចាំបាច់ត្រូវការយករណីតែមានផ្តុនប្រធានឱ្យបាននាប់រហូត
- រៀបចំដែនការល្អាច និងចាត់វិធានការការពារធនជានិស្សជាតិក្នុងតំបន់ប្រចាំឆ្នាំដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព
- ចុះយាមល្អាចដើម្បីទំនាក់ស្ថាតនូវកាលសកម្មភាពបទល្មើសជលជលដែលកែតមាន ក្នុងបរិរាណកន្លែងនៃសាទសហគមន៍ និងកន្លែងអភិវឌ្ឍត្រីមេដុំ
- រាយការណ៍ និងផ្តល់ព័ត៌មានជាបន្ទាន់ នូវកាលសកម្មភាពល្មើសជលជលកន្លែងនៃសាទសហគមន៍ ដល់សមត្ថកិច្ចជលជល ដែលនៅជិតបំផុត
- សហការណ៍ជាមួយសមត្ថកិច្ចជលជល ដើម្បីបង្កើតបទល្មើសជលជលនៅក្នុងកន្លែងសហគមន៍ នៃសាទជាបន្ទាន់ ក្នុងការណើចាំបាច់ក្រុមល្អាចអាចស្តីសុំអនុវត្តមន៍ពីសមត្ថកិច្ចនៅក្នុងការណើចាប់ផ្តើម រៀបចំការងារនៃបទល្មើស និងយកតំឡនជនប្រព័ន្ធដែលមិនមែនជាបន្ទាន់ទៅសមត្ថកិច្ចជលជល ដើម្បីដោះស្រាយបទល្មើសតាមលក្ខណៈច្បាប់
- តាមជាន ស្រាវជ្រាវ និងប្រចាំឆ្នាំអ្នកមានចិនមែនជាសមាជិកសហគមន៍នៃសាខា ដែលចូលរកនៃសាទក្នុងកន្លែងនៃសាទសហគមន៍
- មិនត្រូវប្រមូលប្រាក់ពីនឹងយបុរីអូសវគ្គតាងនៃបទល្មើសជលជលដោយជ្រាល់ទេឱយ
- ធ្វើរាយការណ៍ពីសកម្មភាពបទល្មើសជលជលក្នុងដែនទេសាទសហគមន៍ ផ្តុនទៅប្រធានគណៈសហគមន៍នៃសាទរៀបចំការងារជំរឿន
- ទទួលភាគីថ្មីផ្សេងៗដែលប្រធានប្រតល់ផ្តុន ។

យ-លោក ឌុន ថែល សមាជិកគណៈកម្មការសហគមន៍ទទួលបន្ទុករាយការងារពេលចាប់ត្រី តាមជាន ប្រពេទត្រី

- ធ្វើស្ថិតិជលចាប់ ប្រពេទត្រី និងខុបករណ៍នៃសាទរបស់សមាជិកសហគមន៍ និងអ្នកនៃសាទខាងក្រោម
- ធ្វើការបុកសុប្បជលចាប់ត្រីប្រចាំត្រីមាស ៩មាស និងប្រចាំឆ្នាំ
- ចងក្រោងអភាពរាជការទៅក្នុងនិស្សជលចាប់ត្រី ប្រពេទត្រី និងខុបករណ៍នៃសាខា
- ទទួលភាគីថ្មីផ្សេងៗដែលប្រធានប្រតល់ផ្តុន ។

ឯ- លោក ថែល អេត សមាជិកគណៈកម្មការសហគមន៍ទួលបន្ទុកអប់រំ ធម្មជ្រាយ

- អប់រំ ធម្មជ្រាយ ច្បាប់ អនក្រើក្យ សេចក្តីផុនដំណឹង លិខិតបទធ្វើនានាដែលពាក់ព័ន្ធលើការគ្រប់គ្រង វិស័យជីវិត បរិស្ថាន សិទ្ធិមុនស្ស សុខភាព និងលក្ខណិត៖ បទបញ្ចាញផ្ទុកង ដែនការគ្រប់គ្រង និងគិច្ចព្រម ព្រៃងកន្លែងនៃសាខសហគមន៍ ផុនដល់សមាជិកសហគមន៍របស់ខ្លួន និងសហគមន៍ នៃសាខជីវិតខាង
- រៀបចំនៅក្នុងសង្គ្រោះ និងរបាយការដោយសម្រាប់ធ្វើការអប់រំ ធម្មជ្រាយ
- ស្រួលរកវិធីសារស្អាត និងបទពិសោធន៍ល្មាន សម្រាប់ធ្វើការអប់រំ ធម្មជ្រាយឡើតពេលមានប្រសិទ្ធភាព
- រៀបចំគ្រឿងបណ្តុះបណ្តាល ទស្សន៍កិច្ចសក្រារ ដើម្បីលើកកំពស់កំពិរយល់ដឹង និងជ្រាស់ប្បូរចទពិសោធន៍ ក្នុងការគ្រប់គ្រងជនជានេដម្បូជាតិ
- កំណានធម្មសហគមន៍ក្នុងការសម្របសម្រួល និងដោះស្រាយទំនាក់ដែលគឺពេលមាន
- ចូលរួមពិគ្រោះយោបល់ ក្នុងការធ្វើបទបញ្ចាននានា ដែលពាក់ព័ន្ធដល់ជលប្រយោជន៍របស់សហគមន៍ នៃសាខ
- ធ្វើការតាមរយៈការមិនបន្ទាត់កិច្ចព្រមព្រៃងធម្មសហគមន៍នៃសាខ
- ធ្វើរបាយការណ៍លទ្ធផលលើការងារអប់រំ និងការវាតំលែវដែនការអនុវត្ត ផុនប្រជានគណៈកម្មការ សហគមន៍នៃសាខជាតិរៀងកល់ខេ
- ទួលការកិច្ចធម្មជ្រាយដែលប្រពានប្រព័លផ្ទុន។

៧- លោក ឌែល សមាជិកគណៈកម្មការសហគមន៍ទួលបន្ទុកអភិវឌ្ឍ

- រៀបចំដែនការ តាមដាននិងរបាយការអនុវត្តដែនការ
- ធ្វើសេចក្តីសម្រេចលើការអភិវឌ្ឍន៍សហគមន៍ ដោយមានការយល់ព្រមពិសោធន៍ការគ្រប់គ្រងកន្លែងនៃសាខសហគមន៍ ការគ្រប់គ្រងកន្លែងនៃសាខសហគមន៍
- ដើរការអនុវត្តដែនការសម្រាប់ការងារអភិវឌ្ឍន៍សហគមន៍នៃសាខ
- ទួលការកិច្ចធម្មជ្រាយដែលប្រពានប្រព័លផ្ទុន។

៨- លោក ឌែល ឱែថុ សមាជិកគណៈកម្មការសហគមន៍ ទួលបន្ទុកកិច្ចការរដ្ឋបាល និងលេខាកត្តគ្រា

- ធ្វើកំណត់ហេតុ និងរបាយការណ៍កល់សម្រាប់សហគមន៍
- ពិនិត្យពាក្យស្មើសុំចូលជាសមាជិក និងសំណាល់លងពិសោធន៍ការគ្រប់គ្រងសហគមន៍នៃសាខ
- ធ្វើលិខិតអង្វេះ និងសមាជិកសហគមន៍នៃសាខទូចូលរួមបាននូវបានស្និតាតសាមញ្ញ
- រៀបចំបែបចំណាំ និងលិខិតស្មាមដូច ដែលទាក់ទងការគ្រប់គ្រងសហគមន៍
- ទួលពាក្យបណ្តុះដឹងពាក់ព័ន្ធ ដែលទាក់ទងការគ្រប់គ្រងសហគមន៍
- រៀបចំបញ្ជីការណ៍ប្រចាំឆ្នាំ និងក្រោងរបាយការណ៍ ពិលទួលដល់ការងាររបស់សហគមន៍នៃសាខ ដើម្បី ជាក់ផ្ទុនប្រពានពិនិត្យ និងសម្រេច
- ចងក្រោះ និងរក្សាទុកដោកសារដូច ដូច ដើម្បី ជាក់ផ្ទុនប្រពានពិនិត្យ និងសម្រេច
- ទួលការកិច្ចធម្មជ្រាយដែលប្រពានប្រព័លផ្ទុន។

ଫ୍ରେଗସ୍ଟି ଲ୍ୟାନ ଡାକ୍ସା ମହାନ୍ତିକତାଃ ଅଭ୍ୟାସବଳୀଙ୍କ ଉଦ୍ଦିଷ୍ଟକରଣ ଯେ

- ទទួលខុសត្រូវហើយព្យាយកបស់សហគមន៍នៃសាធារណៈទាំងមូល
 - ត្រូវបាន និងចុះបញ្ជីគណនេយ្យរបស់សហគមន៍នៃសាធារណៈទ្វានត្រឹមត្រូវធាមប្រព័ន្ធការអភិវឌ្ឍន៍យុវជន
 - ផ្សែនការប្រើប្រាស់បញ្ជីព្យាយកបស់សហគមន៍ដើម្បីគណនេះកម្ពស់ការសហគមន៍នៃសាធារណៈពីនិត្យ និងសម្រេច និងស្វែស្តុការងារការពីសមាជិកគណនេះកម្ពស់ការសហគមន៍នៃសាធារណៈ នូវកាលប៉ុណ្ណោះដែលបានបង្ហាញ
 - ធ្វើបញ្ជីចំណូល ចំណាយ របស់សហគមន៍នៃសាធារណៈទ្វានត្រឹមត្រូវ
 - ផ្សែនការប្រើប្រាស់បញ្ជីព្យាយកបស់សហគមន៍នៃសាធារណៈទ្វានត្រឹមត្រូវ
 - រក្សាទុករលិនកសារចំណូល ចំណាយរបស់សហគមន៍នៃសាធារណៈ
 - ផ្សែនចំណែបទ និងទទួលប្រាក់សមាជិកភាព និងភាពទានប្រចាំឆ្នាំពីសមាជិក
 - រាល់ការចំណាយត្រូវមានការរៀបចំភាពពីប្រធានបុត្រិកគណនេះកម្ពស់ការសហគមន៍នៃសាធារណៈ
 - រាល់ការចំណាយ ត្រូវមានរបាយការណ៍ឡើងទាត់ដោយមានសក្ឍីប័ណ្ណនិងចុះបញ្ជីព្យាយកបស់សហគមន៍នៃសាធារណៈ
 - ពិភាក់ដែលត្រូវចំណាយ គឺសម្រាប់អេបមីខ្សោយការងារត្រូវបាន អភិវឌ្ឍន៍ និងអភិវឌ្ឍន៍សហគមន៍នៃសាធារណៈ
 - ទទួលភាក់ចិត្តដោយ ដែលប្រធានប្រតិបត្តិការងារត្រូវបាន អភិវឌ្ឍន៍ និងអភិវឌ្ឍន៍សហគមន៍នៃសាធារណៈ

ក្រសួង-

បុគ្គលដែលត្រូវជាទីពុកម្តាយបង្កួនបង្កើតបង្កួនដើរនូយ នឹង ប្រពន្ធដាម្បីយនឹងប្រធានគណៈកម្មករសហគមន៍ ពុំអាចចាត់តាំងឱ្យធ្វើជាសមាជិកគណៈកម្មករ ទទួលបន្ទុកគណនេយ្យប្រុបេឡាតានទេ។

ଶ୍ରୀମଦ୍ଭଗବତ

ពណ៌:កម្មការសហគមន៍នៃសាខា ស្តីពីចិត្តបំពេញរាយការងារ សហគមន៍នៃសាខាដោយតុល្យល្អជាក់ខែ
ពីសហគមន៍នៃសាខា ។

ក្រសួង-

គណៈកម្មការសហគមន៍នេះសាងគ្រែវិធីការប្រជុំយ៉ាងតិចភ្លើងមួយខែម៉ឺង (១ខែម៉ឺង) ភ្លើងករណីចាំបាច់
គណៈកម្មការ សហគមន៍នេះសាងអាចធ្វើការប្រជុំពីសេស ។

၂၀၁၄

ប្រធានគណៈកម្មការសហគមន៍នៃសាខាគារអ្នកកោះអារ៉ែង និងធ្វើជាប្រធានគ្រប់គិចចូលរួមឱ្យសហគមន៍
នៃសាខារបស់ខ្លួន ។

ធនករណីប្រជានគណៈកម្មការសហគមន៍នៃសាត់ អវត្ថមានសមាជិកគណៈកម្មការសហគមន៍នៃសាត់
ដែលមានបានក្រមបន្ទាប់ ត្រូវធ្វើជាប្រជានអង្គប្រជុំជំនួស ។

ប្រធានអង្គប្រជា ត្រូវធានាខ្សែត្រួតពិនិត្យប្រជុំសហគមន៍នៃសាធារណយោបល់ក្នុងប្រជាធិបតេយ្យនិងមានរបៀបរៀបរាយ។

ប្រធានអង្គប្រជុំ នាចបណ្តុះសមាជិកអង្គប្រជុំណាម្ចាស់ចេញពីកិច្ចប្រជុំនាន ក្នុងរវាងដែលសមាជិក
នោះចចេស ដើរសដើមខ្លួចសណ្ឌប់ត្រប់អង្គប្រជុំ។

សេចក្តីសម្រចន់មានប្រសិទ្ធភាពចាប់ពីថ្ងៃចេះហត្ថលេខានេះតទៅ ។

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



ធម្មលិក់និយាយនៃក្រសួង

លេខាធិការនាយកដ្ឋាន : រការណ៍ប្រាំ

ក្រសួងយុវជន : ប្រធាន់ និងយុកសណ្ឋាល់

យុវជន : រការណ៍ប្រាំ

ស្រីប្រុង : ព្រះរាជាណាចក្រកម្ពុជា

ខេត្ត : ព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

បច្ចុប្បន្ន: សេចក្តីថ្លែងការណ៍ត្រូវបាន

លេខាធិការនាយកដ្ឋាន	: ការពារ
ក្រុម	: យុទ្ធសាស្ត្រ និង ប្រជាត់
យុទ្ធសាស្ត្រ	: ការពារ
ស្រុក	: ព្រៃងយោះ
ខេត្ត	: ព្រៃងយោះ

ចំពូទទី ១

ត្រាជនចំណាត លិខាទម្រករណ៍

ប្រភាព ១.-

- លក្ខណិក: នេះមានគោលបំណង
- កំណត់ក្រុមដែលអាចបង្កើតបាន ការការពារ ការអភិវឌ្ឍ ការអភិវឌ្ឍ ការប្រើប្រាស់ ធនធានជាលិខាទម្រករណ៍ សហគមន៍នៃសាធារណៈប្រជាធិបតេយ្យ
- ធ្វើជាគោលការណ៍ត្រី: និងជាយន្តការសម្រាប់ដំណើរការសហគមន៍នៃសាធារណៈ
- ការពារសិទ្ធិ និងជាលប្បយោជន៍របស់សមាជិកសហគមន៍នៃសាធារណៈ និងជាលប្បយោជន៍សាធារណៈ។

ប្រភាព ២.-

លេខាមួយ: សហគមន៍នៃសាធារណៈការពារប្រាំ ហេរកាត់ចា ស.ន.រ.ព.ប ដែលមានភាស់យោជន៍នៅក្នុងមិប្រជាត់ យុំការពារប្រាំ ស្រុកព្រៃងយុំ ខេត្តព្រៃងយុំ។

សហគមន៍នៃសាធារណៈ: មានការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅក្នុង -

- ក្នុងឈុកសណ្ឋាគល យុំការពារប្រាំ ស្រុកព្រៃងយុំ ខេត្តព្រៃងយុំ
- ក្នុងប្រជាត់ យុំការពារប្រាំ ស្រុកព្រៃងយុំ ខេត្តព្រៃងយុំ

អាណាព្យាបាល: ដើម្បីថែរក្សា ការពារ ប្រើប្រាស់ អភិវឌ្ឍ អភិវឌ្ឍន៍ និងគ្រប់គ្រងធនធានជាលិខាទម្រករណ៍ ឱ្យបានយុរអង្គភាព។

ចំពូទទី ២

ឯកទទួលខ្លួននៃការសំបុត្រធម៌បាន ការចូលរួមនៃសហគមន៍

ប្រភាព ៣.-

ប្រជាពលរដ្ឋទាំងពីរគេ ដែលមានបំណងចង់ចូលជាសមាជិកសហគមន៍នៃសាធារណៈមានសិទ្ធិជាក់ពាក្យសំចូលជាយស្ថ័ត្រចិត្ត និងគ្រប់ពេញចាមលក្ខខណ្ឌដូចខាងក្រោម +

- មានលំនៅជានេះក្នុងប្រជាពលរដ្ឋក្នុងនៃសហគមន៍នៃសាធារណៈ
- មានសញ្ញាតីខ្លួរ
- មានរាយចាប់ពី ១៨ខែកញ្ញា។

ប្រភាព ៤.-

សមាជិកសហគមន៍នៃសាធារណៈដែលបានបំពេញលក្ខខណ្ឌក្នុងប្រការពារ ខាងលើមានសិទ្ធិ +

- ចូលរួមប្រជុំមហាសន្លឹមាត និងពោះឆ្នាំស៊ីភាពត្រា
- ពោះឆ្នាំ និងឈរឈ្មោះជាបេក្ខជននៃគណៈកម្មការសហគមន៍នៃសាធារណៈស្របតាមលក្ខណិក: និងបទបញ្ជាផ្ទៃក្នុងសហគមន៍នៃសាធារណៈ
- ទទួលព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់សហគមន៍នៃសាធារណៈពីគណៈកម្មការសហគមន៍នៃសាធារណៈ
- ស្រួលព័ត៌មានការកោះប្រជុំមហាសន្លឹមាតវិសាមញ្ញ ដើម្បីធ្វើការពិភាក្សា និងសម្រេចលើបញ្ហាលាមួយបើមានការ ស្រួលព័ត៌មានយ៉ាងតិចមួយភាគចិ(១/៣)នៃសមាជិកសហគមន៍នៃសាធារណៈទាំងអស់
- ធ្វើនៃសាធារណៈជាលក្ខណៈ: គ្របាលស្របតាមច្បាប់ស្ថិតិជាលិខាទម្រករណ៍ កិច្ចព្រមព្រៀងកន្លែងនៃសាធារណៈសហគមន៍ ដែនការគ្រប់គ្រងកន្លែងនៃសាធារណៈសហគមន៍ និងលិខិតបទជ្រានគិតិយុត្តិភាពនៃសាធារណៈទាំងអស់
- ចូលរួមក្នុងសកម្មភាពទាំងអស់របស់សហគមន៍នៃសាធារណៈ

- ឯធនតវិប្បនុល់ព័ត៌មានអំពីបាតការពទាំងឡាយ ដែលចំណាត់ផលប្រយោជន៍របស់សហគមន៍ ទៅសមត្ថកិច្ចរដ្ឋបាលដល់សក្ខ្រឹមប្រយោជន៍របស់សហគមន៍។
- ទូលការគំទ្រពីមធ្យរដ្ឋាននានាដើម្បីដល់ប្រយោជន៍របស់សហគមន៍។

សមាជិកសហគមន៍នេះសាខាព្រៃទួលខុសព្រៃកាល់សកម្មភាពរៀងឡើងនិងរួមត្រួចពេលខ្លួនបានប្រព្រឹត្តក្នុងពេលបំពេញការគំរាយមិនទាន់គិតដល់ការទួលខុសព្រៃកព្រហ្មណ្ឌាទីយ។

សមាជិកសហគមន៍នេះសាខាបំនួនមួយភាពជាប់(១/១០)ទេរីនទៅអាចស្រីសំខ្បួចបានគណៈកម្មការសហគមន៍នេះសាខាបញ្ចូលបញ្ចាមួយចំនួនទៅក្នុងរបៀបរារៈ នៃកិច្ចប្រជុំរបស់គណៈកម្មការសហគមន៍នេះសាខាសាមី ហើយចំនួនសមាជិកសហគមន៍នេះសាខាដែលបានស្រីសុំខាងលើនេះអាចចាត់តំណាងចំនួនបី (៣) នាក់ចូលរួមប្រជុំដើម្បីទៅក្នុងគណៈកម្មការសហគមន៍នេះសាខាដូចខាងក្រោម ។

ក្រោកទី៥.-

សមាជិកសហគមន៍នេះសាខាអាជីវិតកិច្ច និងការគំរាយមិនបានប្រាម ។

- អនុវត្តតាមបទប្បញ្ញតិនៃច្បាប់ស្តីពីដល់សល
- អនុវត្តតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤០៥/២៤០ ចុះថ្ងៃទី២៩ ខែសកា ឆ្នាំ២០០៥ ស្តីពីការបង្កើតសហគមន៍នេះសាខ
- អនុវត្តតាមអនុវត្តតាមព្រះរាជក្រឹត្យលេខ២៥ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ ស្តីពីការគ្រប់គ្រងសហគមន៍នេះសាខ និងលិខិតបទដ្ឋានឱ្យឱ្យតដែលចាត់ព័ន្ធនិងសហគមន៍នេះសាខ
- អនុវត្តតាមលក្ខនិក: បទបញ្ជាផ្ទៃក្នុងសហគមន៍នេះសាខ គិច្ចព្រមព្រៀង និងដែនការគ្រប់គ្រងកវិនិយោគនៃសហគមន៍នេះសាខ
- អនុវត្តតាមសេចក្តីសម្រចចរបស់មហាសន្និតាត និងគណៈកម្មការសហគមន៍នេះសាខ
- បង់ប្រាក់សមាជិកភាពចំនួន១.០០០៨០(មួយពាន់រៀល) តាមការសម្រចចរបស់មហាសន្និតាតនៅពេលដែលជាក់ពាក្យសុំចូលជាសមាជិកសហគមន៍នេះសាខ
- បង់ប្រាក់ភាពទានប្រចាំឆ្នាំចំនួនអ្នកនៃសាខាអាជីវិតបង់ចំនួន២០.០០០៨០ (ពីរមីនារៀលគត់) អ្នកនៃសាខ មួយម៉ាលបង់ចំនួន១០.០០០៨០ (មួយមីនារៀលគត់) និងអ្នកមិននេះសាខបង់ទៅតាមការស្វែគ្រឿត្តតាមការសម្រចចរបស់មហាសន្និតាត។
- ចូលរួមក្នុងសកម្មភាពរបស់សហគមន៍នេះសាខដើម្បីដល់ប្រយោជន៍ និងការកើកចំនឹងរបស់សហគមន៍នេះសាខ
- ចូលរួមការរារា ថែរក្សា និងគ្រប់គ្រងធនធានដល់សហគមន៍នេះសាខ
- ចូលរួមយុំមិលទំនាក់នាក់និងរាយការណ៍កាល់សកម្មភាពបទឱ្យសិលជលក្នុងកវិនិយោគនៃសហគមន៍នេះសាខ

ក្រោកទី៦-

លក្ខណៈទិន្នន័យ លក្ខខណ្ឌនៃការបានឈរ និងការបង្ហាញពេញនិយោគ

ក្រោកទី៧.-

សមាជិកសហគមន៍នេះសាខាអាជីវិតបញ្ជាក់ពីសមាជិកភាពបានដោយ ។

- ជាក់ពាក្យសុំលាប់ដោលបានដោយលក្ខណៈអក្សរ
- ការដ្ឋានសំបុរីលំនៅថែរក្សាពីកវិនិយោគនៃសហគមន៍នេះសាខ
- សាមិខ្លួនទួលខុសត្រូវភាព
- សាមិខ្លួនចាត់បង់សម្រាប់ដោយមានលិខិតបញ្ជាក់ពីស្នាប័នមានសមត្ថកិច្ច។

ក្រោកវារ ៣.-

- សមាជិកសហគមន៍ភ្នំពេញបានចូលរួមជាប្រធានបទដែលត្រូវបានបង្កើតឡើង +
- ការមិនបង្កើតការទានចំនួន ៣ លីកជាប់ខ្លួន
 - ការធ្វើឱ្យប៉ះពាល់ខ្សោយដែលប្រយោជន៍នៃសហគមន៍នេះសាច់ប្រចាំខែក្នុងប្រចាំឆ្នាំ
 - សាមិខ្ពុនត្រូវតុលាការផ្តល់នូវការទានដាក់ពន្លានការពិបទខ្លួនប្រចាំឆ្នាំ
 - សាមិខ្ពុនបានប្រព្រឹត្តក្នុងយិនធលក្ខណៈសហគមន៍នេះទេ

ចំណែកទី ៤ នយោបាយនៃការបង្កើតនិងអនុវត្តន៍

ក្រោកវារ ៤.-

- ប្រភពហិរញ្ញវត្ថុរបស់សហគមន៍នេះសាច់ប្រចាំឆ្នាំ +
- ភាពទានរបស់សមាជិកសហគមន៍នេះសាច់
 - អំណោយពីសហគមន៍
 - ដំនួយពីការដោះស្រាយបាន អង្គការអន្តរជាតិ និងអង្គការមិនមែនដោះស្រាយបាន
 - ចំណូលស្របច្បាប់ដោយចំណែកទី ៤

ក្រោកវារ ៥.-

- រាល់ការចំណាយថីការសហគមន៍ត្រូវអនុវត្តដោយចំណែកទី ៤ +
- ការចំណាយពី ១០០០០ (មួយយោរយរៀល) ដល់ ៥០.០០០០០ (ប្រាំមីនម៉ោល)ត្រូវសម្រេចដោយប្រចាំឆ្នាំ
 - ការចំណាយពី ៥០.៩០០០០ (ប្រាំមីនម៉ោល) ដល់ ៤០០.០០០០០ (សែសិបមីនម៉ោល)ត្រូវសម្រេចដោយគ្រប់គ្រង់
 - ការចំណាយពី ៤០០.៩០០០០ (សែសិបមីនម៉ោល) ទៀន្នះទៅត្រូវសម្រេចដោយមហាសន្និតាត

ក្រោកវារ ៦០.-

- សហគមន៍នេះសាច់ប្រចាំខែក្នុងកសារ និងរៀបចំឱ្យមានបញ្ជី +
- ចំណូល ចំណាយថីការ
 - សារពីកំណើន
 - សមាជិកសហគមន៍នេះសាច់
 - កំណត់ហេតុប្រជុំមហាសន្និតាតតសហគមន៍នេះសាច់
 - កំណត់ហេតុប្រជុំគ្រប់គ្រង់: កម្មការសហគមន៍នេះសាច់
 - ឯកសារដែលបានបង្កើតឡើងនិងសហគមន៍នេះសាច់

ក្រោកវារ ៦១.-

- ការគ្រប់គ្រង និងប្រើប្រាស់ថីការ +
- ការគ្រប់គ្រងថីការ ត្រូវមានការកាន់បញ្ជីកណ្តាលនៃយុទ្ធសាស្ត្រ
 - ថីការចំណូលដែលទទួលបានពីប្រភពដោយចំណែកទី ៤ ត្រូវរក្សាទុក្សុងបេទ្យារបស់សហគមន៍នេះសាច់
 - រាល់ថីការចំណាយ ត្រូវមានរចាយការណ៍ខ្លួនដោយមានស្ថិតិប្រព័ន្ធ និងចុះ បញ្ជីឱ្យបានត្រឹមត្រូវ
 - ថីការដែលប្រចាំខែក្នុងថីការ តី សម្រាប់តែបម្រើឱ្យការងារគ្រប់គ្រង អភិវឌ្ឍ និងអភិវឌ្ឍសហគមន៍នេះសាច់

ចំណុចទី ៥

នាយកដ្ឋានសមាគមន៍នៃនគរបាល

រូបរាង ១២.-

សមាសភាពគណៈកម្មការសហគមន៍នៃសាខាយុមាន ប្រធាន អនុប្រធាន និងសមាជិក។ គណៈកម្មការសហគមន៍នៃសាខាផ្លូវបានដោឡើងដើម្បីសមាជិកទូលាបន្ទុកលេខាជាតិការមួយរូប និងសមាជិកទូលាបន្ទុកហិរញ្ញិកមួយរូប និងត្រូវ ពិភាក្សាបែងចែកការកិច្ចសមាជិកផ្សេងៗពីគារជាតិស្ថិស្ថិ។

ប្រធានគណៈកម្មការសហគមន៍នៃសាខាទូលាបន្ទុកស្រីដើម្បី និងគ្រប់គ្រងសហគមន៍នៃសាខាដំឡើងមូល។
អនុប្រធានគណៈកម្មការសហគមន៍នៃសាខាដាចំនួយការឱ្យប្រធាន។

រូបរាង ១៣.-

គណៈកម្មការសហគមន៍នៃសាខាយុមានភាគាណិត្រា(៥)ឆ្នាំចាប់ពីថ្ងៃបានដោឡើង ហើយធ្វើកំណត់នៅពេលដែលមានគណៈកម្មការសហគមន៍នៃសាខានឹង ដែលត្រូវបានបានដោឡើងដើម្បីសមាជិកទូលាបន្ទុក មហាសន្តិតាតិចិត្តឯុទ្ធលកន់តំណែងជំនួស។ តួនាទីករណីសហគមន៍នៃសាខាដំណើរការមិនប្រព្រឹត្តដោយ មូលហេតុដំណើរការមិនលូ បុ អសមត្ថភាពតួនាទីការគ្រប់គ្រងសហគមន៍នៃសាខាសមាជិកសហគមន៍នៃសាខាបំនុនមួយភាគចិត្ត(១/៣) មានសិទ្ធិស្មើសុំបើកម្មហាសន្តិតាតិវិសាមញ្ញដើម្បីបានដោឡើងដើម្បីសមាជិកគណៈកម្មការសហគមន៍នៃសាខាដាចំនួស។

រូបរាង ១៤.-

តួនាទីករណីដែលសមាជិកគណៈកម្មការសហគមន៍នៃសាខាមានភាគាណិត្រាកំណត់អនុមានដោយត្រូវបានមូលហេតុរួយ:ពេលចិត្ត(៣)ខែ បុស្ថុណាលំដែងមុនចំណែកដើម្បីបង្កើតដែលមានលេខាជាមសំឡេងតាំង បន្ទាប់តួនាទីករណីដែលបានដោឡើងដើម្បីសមាជិកសហគមន៍នៃសាខាដំឡើងមូលហេតុរួយ។

ចំណុចទី ៦

នគរបាលប្រចាំខែត្រីនាយកដ្ឋានសមាគមន៍នៃនគរបាល

រូបរាង ១៥.-

គណៈកម្មការសហគមន៍នៃសាខាផ្លូវបានដោឡើងតាត់របបប្រចាំខែត្រីនាយកដ្ឋានប្រចាំខែត្រី។ គិច្ចប្រជុំបស់គណៈកម្មការសហគមន៍នៃសាខាមានអាចប្រព្រឹត្តទៅបាន ឬប្រព្រឹត្តមានសមាជិកគណៈកម្មការចូលរួមយ៉ាងពិចំនួន ២/៣ (ពីរភាគចិត្ត) នៃសមាជិករបស់គណៈកម្មការសហគមន៍នៃសាខាដំឡើងមូល។

រូបរាង ១៦.-

ប្រធានគណៈកម្មការសហគមន៍នៃសាខាដាចំនួយការ:អាជីព និងធ្វើប្រធានប្រចាំខែត្រី។ តួនាទីករណីប្រធានគណៈកម្មការសហគមន៍នៃសាខាដំឡើងមូលបានដោយតាត់ប្រចាំខែត្រី។ ប្រធានអង្គប្រជុំប្រចាំខែត្រីនាយកដ្ឋានប្រចាំខែត្រី។ ប្រធានអង្គប្រជុំប្រចាំខែត្រីបានដោឡើងដើម្បីសមាជិក នៅពេលប្រចាំខែត្រី។

ប្រធានអង្គប្រជុំប្រចាំខែត្រីនាយកដ្ឋានប្រចាំខែត្រីនាយកដ្ឋានប្រចាំខែត្រីបានដោឡើងដើម្បីសមាជិក នៅពេលប្រចាំខែត្រី។

ប្រធានអង្គប្រជុំ អាចបានដោឡើងដើម្បីសមាជិកអង្គប្រជុំប្រចាំខែមានភាគាណិត្រាកំណត់ចំណែកដំឡើងដើម្បីសមាជិក នៅពេលប្រចាំខែត្រី។

រូបរាង ១៧.-

ការសម្រេចលើបញ្ហាមានមួយ របស់សហគមន៍ដូចមានចំងារក្រោមនេះ: តី ព្រៃអនុម័តដោយ គិច្ចប្រជុំបស់គណៈកម្មការសហគមន៍នៃសាខាទំនាក់ដោយមានសម្រេចចំណែកដំឡើងពីពាក់កណ្តាល នៃចំនួនសមាជិកគណៈ:-

កម្មការសហគមន៍នៃសាធារណជនក្នុងអង្គប្រជុំ ។ តួនាទីក្រោមក្នុងសាធារណជនក្នុងអង្គប្រជុំជាប្រធានអង្គប្រជុំជាប្រធានអង្គប្រជុំ

ឧត្តមានុភាព +

- សេចក្តីព្រោះកិច្ចព្រមព្រៀង និងដែនការគ្រប់គ្រងកំណើននៃសាធារណជន
- សេចក្តីព្រោះកិច្ចព្រមព្រៀងទិន្នន័យ ចំណូល និងចំណាយក្នុងសហគមន៍នៃសាធារណជន
- ការរួមសមាជិកភាពរបស់សមាជិកដែលមានកំហុស
- ការទទួលពាក្យសុចូលជាសមាជិកថ្មី
- ការជាក់ទណ្ឌកម្មតាមបទបញ្ជាផ្ទៃក្នុង ដល់សមាជិកសហគមន៍នៃសាធារណជន ។

បន្ទាប់ពីកិច្ចប្រជុំចំឡើង ប្រធានគណៈកម្មការសហគមន៍នៃសាធារណជនបានចូលរួមក្នុងការរួមសមាជិកសហគមន៍នៃសាធារណជនអង្គប្រជុំបែងចាយសមាជិកសហគមន៍នៃសាធារណជន នៅទីស្តាក់ការសហគមន៍នៃសាធារណជន ឬ សាលាយំ សង្កាត់ក្នុងរយៈពេលពេច យ៉ាងយុរបន្ទាប់ពីការប្រជុំ។

ចំណែកទី ៧ មានវាសត្វិវាទសហគមន៍នៃសាធារណជន

ក្រោកទី ១៩.-

មហាសន្តិតាតសហគមន៍នៃសាធារណជនអង្គប្រជុំកំពុល ដើម្បីធ្វើការអនុម័ត និងធ្វើសេចក្តីសម្រេចចិត្តទាំងឡាយក្នុងនាមសហគមន៍នៃសាធារណជន។ មហាសន្តិតាតកំណើតដំបូងរបស់សហគមន៍នៃសាធារណជនបានចូលរួមក្នុងការរួមសមាជិកសហគមន៍នៃសាធារណជនដោយក្រោមការចូលរួមរបស់ក្រុមស្ថាបនិកបើយក្រោមការចូលរួមពីសមាជិកដែលបានជាក់ពាក្យសិស្សរួមមកបើយ។

ការការប្រជុំមហាសន្តិតាតកំណើតដំបូងរបស់សហគមន៍នៃសាធារណជនធ្វើឡើងដោយក្រុមប្រឹក្សាយំ សង្កាត់ ដោយមានការរួមសម្រេចសម្រែល ពីសមត្ថកិច្ចរដ្ឋបាលដល់បាលការសិស្សរួមបែងចាយក្នុងការចូលរួមពីសមាជិកដែលបានជាក់ពាក្យសិស្សរួមមកបើយ។

មហាសន្តិតាតកំណើតដំបូងរបស់សហគមន៍នៃសាធារណជនអនុម័តនូវសេចក្តីសម្រេចនិងកិច្ចការសំខាន់ផ្ទុចខាងក្រោម +

- អ្នកដែលជាក់ពាក្យសិស្សរួមជាសមាជិកសហគមន៍នៃសាធារណជន
- ឈ្មោះសហគមន៍នៃសាធារណជន
- លក្ខណិក: និងបទបញ្ជាផ្ទៃក្នុងសហគមន៍នៃសាធារណជន
- ការពោះឆ្នោតជើសរើសគណៈកម្មការសហគមន៍នៃសាធារណជន ។

ក្រោកទី ២០.-

មហាសន្តិតាតសាមញ្ញក្រោរក្រោបច្ចេកទេរស ១ឆ្នាំម៉ោង ដើម្បីសុបលទ្ធផលការងារប្រចាំឆ្នាំ និងអនុម័ត នូវកិច្ចការសំខាន់របស់សហគមន៍នៃសាធារណជន ។ តួនាទីក្រោមកិច្ចការសំខាន់របស់សហគមន៍នៃសាធារណជន ។ តួនាទីក្រោមកិច្ចការសំខាន់របស់សហគមន៍នៃសាធារណជន ។

ក្រោកទី ២១.-

គណៈកម្មការសហគមន៍នៃសាធារណជនអាចធ្វើឡើងដោយក្រុមប្រឹក្សាយំ សង្កាត់ សមត្ថកិច្ចការសំខាន់របស់សហគមន៍នៃសាធារណជន និងអ្នកគោលនយោបាយការណ៍ប្រុសម្រេចសម្រែល ប្រជាក់តិចិយសក្នុងមហាសន្តិតាតសហគមន៍នៃសាធារណជន ។

ក្រោកទី ២២.-

លក្ខណិកនៃដំណើរការមហាសន្តិតាតមានផ្ទុចខាងក្រោម +

- ក្រុមដែលការរួមសម្រេចសម្រែលដែលជាការណ៍ប្រុសម្រេចសម្រែល និងបិទប្រកាសនៅសាលាយំ សង្កាត់ និងទីស្តាក់ការសហគមន៍នៃសាធារណជន

- ការកោះអត្ថិភាពសមាជិកសហគមន៍នៃសាខាចុងក្រោមហាលសន្តិបាតសាមញ្ញត្រូវធ្វើឡើងដំបី(១០)ដើរ
យ៉ាងតិច មុនចំពោះបើកមហាលសន្តិបាត និងបី (៣)ចំពោះយ៉ាងតិចមុនចំពោះមហាលសន្តិបាតវិសាមញ្ញ
- មហាលសន្តិបាតសាមញ្ញ ប្រើសាមញ្ញអាចប្រជុំពិភាក្សាអនុម័ត និងសម្រេចបានលុខ្លាតៗនៃការតែមានវគ្គមាន
លើសពិពាក់កណ្តាល នៃចំនួនសមាជិកសហគមន៍នៃសាខា
- អង្គប្រជុំមហាលសន្តិបាត ដឹកនាំដោយប្រធាននគរោង:កម្មការសហគមន៍នៃសាខា ប្រប្រធានអង្គប្រជុំដែលប្រើស
ពីសដោយការអនុម័តក្នុងចំណោមសមាជិករវត្ថមាន
- មហាលសន្តិបាតត្រូវអនុម័តលេខាកត្តក្រា ដើម្បីធ្វើកំណត់ហេតុ សេចក្តីសម្រេច និងបញ្ជីវគ្គមាន
- លេខាកត្តក្រា និងប្រធានអង្គប្រជុំ ត្រូវចុះហត្ថលេខាបៀវកំណត់ហេតុ
- សមាជិកឆ្នាក់មានសំឡែងទេម្មយកតែ ហើយមិនភាពបញ្ជានមនុស្សមកតំណងបានទេ
- សេចក្តីសម្រេចរបស់មហាលសន្តិបាតត្រូវយកសំឡែងលើសពិពាក់កណ្តាល នៃចំនួនសមាជិកដែលមាន-
វគ្គមាន

ប្រធាន៖ ២២.-

មហាលសន្តិបាតអនុម័ត +

- សេចក្តីសម្រេចដូចមានថែងក្នុងប្រការ ១៨ កចាគណ្ឌីទី ៣ លក្ខណិក:នេះ
- កិច្ចព្រមព្រៀង និងដែនការប្រប់ប្រងកន្លែងនៃសាខាសហគមន៍
- ក្នុងនាទី ការកិច្ច និងរចនាសម្ព័ន្ធរបស់គណៈកម្មការសហគមន៍នៃសាខា
- ការសំណាក់លេង ប្រការបណ្តុះបណ្តាលពីសមាជិកភាព ប្រពិសមាជិកគណៈកម្មការសហគមន៍នៃសាខា
- របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការសហគមន៍នៃសាខា
- គម្រោងចំណូល ចំណាយរបស់សហគមន៍នៃសាខា

ចំណូលទី ៤

គារប្រោះឆ្នាតក្រឹមនឹងការប្រើប្រាស់គម្រោងចំណូល

ប្រធាន៖ ២៣.-

ចំនួនសមាជិកគណៈកម្មការសហគមន៍នៃសាខានិងចំនួនបេក្ខជនឈរឈ្មោះត្រូវអនុម័តដោយមហាលសន្តិបាត

ប្រធាន៖ ២៤.-

កិច្ចដំណើរការប្រាងះឆ្នាតក្រឹមនឹងការប្រើប្រាស់គណៈកម្មការសហគមន៍នៃសាខាដើម្បីរបស់គណៈកម្មការរៀបចំការ-
ប្រាងះឆ្នាតដែលអនុម័តដោយមហាលសន្តិបាត។គណៈកម្មការរៀបចំការប្រាងះឆ្នាតមានសមាសភាព ពីបី (៣)ទៅប្រាំ(៥)
នាក់ដែលមានប្រធានអនុប្រធាន និងសមាជិកគម្រោងកំណត់ជាក់ស្តីរបស់មហាលសន្តិបាត និងត្រូវមានលក្ខណៈ
សម្រួលត្រូវប្រាងះមានចំណោះដើម្បីនិងមានសិលដម័ណ្ឌ។ គណៈកម្មការរៀបចំការប្រាងះឆ្នាតត្រូវធ្វើ ការបង្កើតចិត្តបង្ហាញ
ពីភាពស្មោះត្រូវដោយការប្រាងះឆ្នាតមានការកិច្ច ដូចខាងក្រោម +

ប្រធាន៖ ២៥.-

គណៈកម្មការរៀបចំការប្រាងះឆ្នាតមានការកិច្ច ដូចខាងក្រោម +

- ប្រកាសបេក្ខជនឈរឈ្មោះ
- ណែនាំកំពីនិវិធីនៃការប្រាងះឆ្នាត
- បង្ហាញរចនាសម្ព័ន្ធរបស់គណៈកម្មការសហគមន៍នៃសាខា
- របៀបស្នើកឆ្នាត និងសរុបលទ្ធផលជូនគណៈអធិបតី ដើម្បីប្រកាសជូនមហាលសន្តិបាត

- ការគិចចុបស់គណៈកម្មការរៀបចំការពោះឆ្នាតត្រូវបញ្ចប់ដោយស្តីយប្បរពិធម៌ បន្ទាប់ពីការប្រកាសលទ្ធផល ពោះឆ្នាតចចប់ជាស្ថាពាយ

ប្រធាន៖ ២៦.-

បេក្ខជនដែលទទួលបានសំឡេងឆ្នាតគំព្រៃនជាន់គេហ្មស់គីជាប្រធានគណៈកម្មការសហគមន៍នៃសាធារណៈ បេក្ខជនដែលទទួលបានស្តីកឆ្នាតបន្ទូលបន្ទាប់ត្រូវទទួលកូនាទី ជាអនុប្រធានជាសមាជិកគណៈកម្មការសហគមន៍ នៃសាធារណៈកាមលំដាប់លំដោយ។ ក្នុងករណីបេក្ខជនដែលមានសំឡេងគំព្រៃនស្តីត្រា ត្រូវបង្កើសរើសត្រីបី បុព្វោះឆ្នាត រកអ្នកដែលមានសមត្ថភាពដោយលើកដែងយកមតិលើសពីរការកណ្តាលនៃចំនួនសមាជិកសហគមន៍នៃសាធារណៈដែល ចូលរួម។

ចំណែកទី ៥

លក្ខខ្លួនុវត្តការនៃសាយសហគមន៍នៅលាស់ និងការគិតិត្រឹមដោយសារតិវាទ

ប្រធាន៖ ២៧.-

ការរំសាយសហគមន៍នៃសាធារណៈត្រូវរៀបចាម +

- សំណើរបស់ខណ្ឌរដ្ឋបាលជលជល នៅពេលដែលពិនិត្យយើង្ហាត មានការរំលោភចុងផ្លូវការលើ
- កិច្ចព្រមព្រៀងកន្លែងនៃសាធារណៈសហគមន៍
- សេចក្តីសម្រេចមហាសន្និថាគរកាយ ពីរំសាយសហគមន៍នៃសាធារណៈត្រូវសម្រួលបស់សហគមន៍ត្រូវចាត់ ចែង តាមការអនុម័តរបស់មហាសន្និថាគលើកលេងតែដែននៃសាធារណៈដែលត្រូវប្រគល់ជូនរដ្ឋវិញ ។

ប្រធាន៖ ២៨.-

ឯកសារណ៍របស់ខ្លួនុវត្តការនៃការគិតិត្រឹមដោយសារតិវាទ និងការរំសាយសហគមន៍នៃសាធារណៈ មានភាពមិនប្រក្រពីអ្នកគិត្រូវបង្ហាញស្ថុតាមច្បាស់លាស់អំពីការពិនិត្យប្រក្រពីនោះភ្លាម នៅមុនពេលប្រកាស លទ្ធផលពោះ ឆ្នាត ដើម្បីទូទាត់ការដូចមហាសន្និថាគពិនិត្យ និងសម្រេច។

ប្រធាន៖ ២៩.-

វិវាទទាំងឡាយនៅក្នុងសហគមន៍នៃសាធារណៈត្រូវដោះស្រាយជូនខាងក្រោម +

- គណៈកម្មការសហគមន៍នៃសាធារណៈត្រូវសម្រេចសម្រួល និងដោះស្រាយរាល់វិវាទដែលកែតមាននៅក្នុងសហគមន៍នៃសាធារណៈរបស់ខ្លួន
- ក្នុងករណីគណៈកម្មការសហគមន៍នៃសាធារណៈដោះស្រាយវិវាទនោះពីពាណិជ្ជកម្ម ត្រូវបង្ហានសំណុំរឿងនោះទៅ សមត្ថកិច្ចរដ្ឋបាលជលជលដើម្បីដោះស្រាយទៅតាមហ៊ានានុក្រម ដោយមានការចូលរួមពីភាជាប់រួមឱ្យជាន់ និងសមត្ថកិច្ចរក្សាទុកដាក់ពីពាណិជ្ជកម្មការចំពាត់។
- ក្នុងករណីបញ្ហានិវាទនោះនៅទីតួនិចនាក់ដោះស្រាយបាន គណៈកម្មការសហគមន៍នៃសាធារណៈនិងរដ្ឋបាល-ជលជលត្រូវបង្ហានសំណុំរឿងទៅកុលាការខេត្ត ក្នុងសាមិទិនិម្ពិជ្រីដោះស្រាយតាមដូរច្បាប់ ។

ប្រធាន៖ ៣០

សមាជិកសហគមន៍នៃសាធារណៈប្រុណា ដែលមិនគោរពតាមលក្ខនិក:សហគមន៍នៃសាធារណៈត្រូវទទួលទណ្ឌកម្មពីគណៈកម្មការសហគមន៍នៃសាធារណៈប្រុណាសន្និថាគសហគមន៍នៃសាធារណៈទៅតាមកម្រិតនៃទោសកំហុសរបស់ខ្លួន។

ចំណូនទី ១០
និតិវិធីនៃការអេប្រជម្លើង: និលមនុយត្រាដែលក្នុងសហគមន៍នៃសាធារណៈ

ក្រឡាង ៣១.-

ការកែប្រែលក្នុងឯក: និងបទបញ្ជាផ្ទៃក្នុងសហគមន៍នៃសាធារណៈត្រូវសម្រេចដោយមហាសន្តិតាត។ ការបើកសំណើកែប្រែលក្នុងឯក: និងបទបញ្ជាផ្ទៃក្នុងសហគមន៍នៃសាធារណៈត្រូវរាជ្យឱ្យដោយសមាជិក យ៉ាងតិច មួយភាពចិ(១/៣)នៃសមាជិកសហគមន៍នៃសាធារណៈទាំងអស់ ហើយសំណើនេះត្រូវដាក់ជូនគណៈកម្មការសហគមន៍នៃសាធារណៈមួយខែមុនបើកមហាសន្តិតាត។ លក្ខណិក: និងបទបញ្ជាផ្ទៃក្នុងនេះអាចកែប្រែបានលុះត្រាកំណែនសំឡែងយល់ព្រមលើសពិធាក់កណ្តាលនៃសមាជិកមហាសន្តិតាតសហគមន៍នៃសាធារណៈ។

ចំណូនទី ១១
និតិវិធីនៃការអេប្រជម្លើង

ក្រឡាង ៣២.

លក្ខណិក: សហគមន៍នៃសាធារណៈ ត្រូវបានកែសម្រួល និងអនុម័តដោយមហាសន្តិតាតរបស់សហគមន៍នៃសាធារណៈ លើកទី២ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ និងចូលជាភរមានចាប់ពីថ្ងៃចុះហត្ថលេខាបស់ប្រជាធិបតេយ្យ:កម្មការសហគមន៍នៃសាធារណៈ។

ពីនៅ, ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១៥
ប្រជាណាវជ្រាវ: អគ្គនាយកដៃនៃសហគមន៍នៃសាធារណៈ

Chu

លោក លោក

ក្រោះពាណិជ្ជកម្មខ្លួន

ជាតិ សាសនា ព្រះមហាក្សត្រ

បច្ចនប្បាថ្ឋាន្តុលនេយ្យទាញវត្ថុ

លោកសមាជិកនៃសាខា : រការព្រំ

ក្រុម : ប្រធាក់ និងលួកសណ្ឋាល់

យុវជន : រការព្រំ

ស្រីក : ព្រៃដូរ

ខេត្ត : ព្រៃដូរ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

បច្ចន្ទាន់ខ្លួនទានបាតមខែលេខាងក្រោមព្រំ

លេខាធិការនាយកដ្ឋាន	:	រការព្រំ
ភូមិ	:	យុកសណ្ឋាល់ និង ប្រជាតិ
ឃុំ	:	រការព្រំ
ស្រុក	:	ព្រំងឃុំ
ខេត្ត	:	ព្រំងឃុំ

បច្ចនាថ្វាដែលក្នុងសហគមន៍នៃសាធារណៈ

ដើម្បីធានាការគ្រប់គ្រងសហគមន៍នៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប សហគមន៍
នៃសាធារណភាពជាតិ សម្រាប់ជាក់ទេពនូវបច្ចនាថ្វាដែលក្នុងដួចខាងក្រោម =

ក្រោក់ ១.-

គណៈកម្មការ និងសហដិកសហគមន៍នៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប
ទាំងចូលរួមជាតិ សម្រាប់ជាក់ទេពនូវបច្ចនាថ្វាដែលក្នុងដួចខាងក្រោម =

ក្រោក់ ២.-

គណៈកម្មការសហដិកសហគមន៍នៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប
សម្រាប់ជាក់ទេពនូវបច្ចនាថ្វាដែលក្នុងដួចខាងក្រោម =

- ចំពោះសហដិកសហគមន៍នៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប
តាមការសម្រេចរបស់អង្គភាពជាតិ: កម្មការសហគមន៍នៃសាធារណីយ្យក្នុងករណីមិនត្រូវសង្គមជាក់ជួនបហាសន្តិ
បានសម្រាប់

- ចំពោះគណៈកម្មការសហគមន៍នៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប
សម្រាប់ជាក់ទេពនូវបច្ចនាថ្វាដែលក្នុងដួចខាងក្រោម =

ក្រោក់ ៣.-

សហដិកសហគមន៍នៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងការរំពៀន់ក្នុងការសម្រេចរបស់សហគមន៍នៃសាធារណី
ការ: នាយកដ្ឋានសំប្លានគណៈ: កម្មការសហគមន៍នៃសាធារណីយ្យក្នុងករណីដែលសហដិកសហគមន៍នៃសាធារណីយ្យក្នុង
ចំណេះចំណេះគ្រប់គ្រងជាតិ នាយកដ្ឋានសំប្លានគណៈ: កម្មការសហគមន៍នៃសាធារណីយ្យក្នុងករណីដែលសម្រេចរបស់បញ្ហាសង្គមិត
នាយកដ្ឋានសំប្លានគណៈ: កម្មការសហគមន៍នៃសាធារណីយ្យក្នុងករណីដែលសម្រេចរបស់បញ្ហាសង្គមិត

ក្រោក់ ៤.-

សិទ្ធិជាក់ទណ្ឌកម្ម =

ក- តណ្ហាគន្លែងសហគមន៍នៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប

- រំរៀបណានំណើកទី១ លើកទី២ លើកទី៣
- ព្រមានជ្រាល់ម៉ាត់ បុគ្គលិកសហគមន៍នៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប
- ព្រមានបញ្ជាផ្ទៃនាស់ទៅបហសន្តិតាតសម្រាប់
- ជ្រាករនៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប និងការរំពៀន់ក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប
ចំពោះការនៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប និងការរំពៀន់ក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប
គ្រប់គ្រង និង កិច្ចព្រមបញ្ជាផ្ទៃនាស់ទៅបហសន្តិតាតសម្រាប់

ខ- មហាសម្បិតិបាន

- អនុម័តការបណ្តាញចំណេះចំណេះគ្រប់គ្រងប្រការ និងលក្ខណិត: សហគមន៍នៃសាធារណីយ្យក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប
- សម្រាប់ជាក់ទណ្ឌកម្មដែលក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប
- សម្រាប់ជាក់ទណ្ឌកម្មដែលក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប
- ជាក់ទណ្ឌកម្មដែលក្នុងទេពប្រជាពលរដ្ឋនាមីនិងបានររៀបរាយរូប

ក្រោការ ៥ .

សហដិកសហគមន៍នៃសាខគ្រប់ឱ្យប្រព័ន្ធបានរាយការណ៍ដូចនេះគឺ: កម្មការសហគមន៍នៃសាខ អំពី សំវារ: ខែករណ៍ នៃសាខដែលត្រួតពិនិត្យយោង បើប្រាស់នៅក្នុងកន្លែងនៃសាខសហគមន៍។

ក្រោការ ៦ .

សហដិកសហគមន៍នៃសាខអាជីវប្រជាពលរដ្ឋនៃសាខគ្រប់ឱ្យប្រព័ន្ធបានរាយការណ៍ដូចនេះគឺ: ក្នុងកន្លែងនៃសាខសហគមន៍នៅក្នុងរដ្ឋរាជក្រឹងនិងបិទនៃសាខ ផ្លូវការបានប្រកាស លេខ: ៤៥៨ ប្រក.កសក ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៣ របស់ក្រសួងកសិក្សា នគរបាល និងនៃសាខ ស្តីពីការកំណត់ប្រព័ន្ធទុករណ៍នៃសាខដែល អនុញ្ញាតឱ្យបានរាយការណ៍ដូចនេះនៃសាខទីកសាងនៃព្រះរាជាណាចក្រកម្ពុជា និងផ្លូវការបានធ្វើការត្រូវបានក្នុងនៃសាខសហគមន៍។

សហដិកសហគមន៍នៃសាខអាជីវប្រជាពលរដ្ឋនៃសាខគ្រប់ឱ្យប្រព័ន្ធបានរាយការណ៍ដូចនេះគឺ: ក្នុងកន្លែងនៃសាខសហគមន៍នៅក្នុងរដ្ឋរាជក្រឹងនិងនៃសាខដូចខាងក្រោម៖

- ន្បែក
- លួយកំ
- និមិត្ត
- សន្និចនេះ
- សន្និចបេកំ
- សំណាក់ៗ

បានយកតែជាចំណែកចំពោះការធ្វើនៃសាខគ្រប់ឱ្យប្រព័ន្ធដែលក្នុងដែននៃសាខបើកន្លែងនៃសាខសហគមន៍ដោយ បើប្រាស់ខែករណ៍ដូចខាងក្រោម៖

- ខែករណ៍នៅក្នុងនិងការគាត់ពុលគ្រប់ឱ្យប្រព័ន្ធ។
- ខែករណ៍ ឬបានចាត់ថ្លើនៅក្នុងបង្កើតបន្ទាន់នៃនៃសាខដែលបង្កើតបន្ទាន់នៃនៃសាខដែលបង្កើតបន្ទាន់នៃនៃសាខ។
- សព្វសំបុត្រឈរបានរាយការណ៍ដែលធ្វើឱ្យត្រួតពិនិត្យប្រព័ន្ធដែលបង្កើតបន្ទាន់នៃនៃសាខ។
- ឯកសាងស្តីបុខករណ៍ពាណិជ្ជកម្មដែលបង្កើតបន្ទាន់នៃនៃសាខ។
- បងបោះបងកំងបុមុជនសំភ្លាន់គ្រប់ឱ្យប្រព័ន្ធ។
- បងបុមុជនគ្រប់ឱ្យប្រព័ន្ធដែលមានក្រឡាត្រួតពិនិត្យស្នើសុំដែលបង្កើតបន្ទាន់នៃនៃសាខ។ (១,៥៩.៧)ក្នុងដែននៃសាខទីកសាងបើកន្លែង នៃសាខសហគមន៍។
- បងគ្រប់ឱ្យប្រព័ន្ធដែលមានក្រឡាត្រួតពិនិត្យស្នើសុំដែលបង្កើតបន្ទាន់នៃនៃសាខ។
- អ្ននុសកូបុរីនិងបិបុរីដូចត្រួតពិនិត្យប្រព័ន្ធដែលបង្កើតបន្ទាន់នៃនៃសាខ។
- ខែករណ៍នៃសាខដែលស្ម័គ្រប់ឱ្យប្រព័ន្ធដែលបង្កើតបន្ទាន់នៃនៃសាខ។
- អ្ននុសគ្រប់ឱ្យប្រព័ន្ធដែលបង្កើតបន្ទាន់នៃនៃសាខ។
- ក្រុលគ្រប់ឱ្យប្រព័ន្ធដែលមានក្រឡាត្រួតពិនិត្យស្នើសុំដែលបង្កើតបន្ទាន់នៃនៃសាខ។ (១,៥៩.៧)
- ខ្សែចងក្រប់ឱ្យប្រព័ន្ធនិងបានរាយការណ៍ដែលបង្កើតបន្ទាន់នៃនៃសាខ: ឱ្យត្រួតពិនិត្យ។
- ទំនប់រូបដូចត្រួតពិនិត្យស្នើសុំដែលបង្កើតបន្ទាន់នៃនៃសាខ។
- ខែករណ៍នៃសាខទីនេះ ឬខែករណ៍ដែលបង្កើតបន្ទាន់នៃនៃសាខដែលបង្កើតបន្ទាន់នៃនៃសាខរាយការណ៍ដែលបង្កើតបន្ទាន់នៃនៃសាខ។

ព្រមទាំង ៥ .

សហដីកសហគមន៍នៃសាខាគ្រប់រូប ត្រូវរាយការណ៍ដូចនេះគណៈកម្មការសហគមន៍នេះសាង អំពី សំរាប់ ខបករណ៍ នៃសាខាដែលគ្រួសារនឹមួយៗ បើបីត្រាស់នៅក្នុងកន្លែងនៃសាខាសហគមន៍។

ព្រមទាំង ៦ .

សហដីកសហគមន៍នៃសាខាគ្រប់រូប ត្រូវរាយការណ៍ដូចនេះគណៈកម្មការដែលនឹងត្រួតខ្សោតឱ្យធ្វើនៃសាខាក្នុងកន្លែងនៃសាខាសហគមន៍នៅក្នុងរដ្ឋរបីកនិងបិទនេះសាខា ផ្តុកតាមប្រកាស លេខ: ៤៤៨ ប្រក.កសក ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៧ របស់ក្រសួងកសិក្សា ត្រូវបានចូលការ និងនេះសាខា ស្តីពីការកំណត់ប្រព័ន្ធទិន្នន័យ និងផ្តុកតាមដែនការគ្រប់គ្រងកន្លែង នៃសាខាសហគមន៍។

សហដីកសហគមន៍នៃសាខាគ្រប់រូប ត្រូវរាយការណ៍ដូចនេះគណៈកម្មការដែលនឹងត្រួតខ្សោតឱ្យធ្វើនៃសាខាក្នុងដែននេះសាខាគ្រប់ប្រព័ន្ធនៅក្នុងរដ្ឋរបីកនិងបិទនេះសាខាដូចខាងក្រោម៖

- អ្នន
- លូយក់
- ត្រូ
- សន្លឹចរនង
- សន្លឹចបេក់
- សំណកច្បាស់

ហាមយោត់ជាចំខាត់ចំពោះការធ្វើនៃសាខាគ្រប់ប្រព័ន្ធនៅក្នុងដែននេះសាខាប្រើប្រាស់ខបករណ៍ដូចខាងក្រោម៖

- ខបករណ៍នៅក្នុងផ្លូវតាមការតាមពុលិកប្រប់ប្រព័ន្ធ។
- ខបករណ៍ ឬបាទចណ្ឌីនៃផ្លូវកណ្តាលម្មាយនៃដែននេះសាខាដែលបង្ហាញហន្តុកយោដល់ជនជានជលជល។
- សង្គស់បុរិយោបាយដើរឯកទៅក្នុងការធ្វើឱ្យប្រព័ន្ធប្រើប្រាស់ស្នើសុំ។
- ឯកសាងស្មួបប្រករណ៍ពាណិជ្ជកម្មដែលបង្ហាញមុនពេលក្នុងការធ្វើឱ្យប្រព័ន្ធ។
- មងប្រាប់មងការប្រើប្រាស់បុរិយោបាយដើរឯកទៅក្នុងការធ្វើឱ្យប្រព័ន្ធ។
- មងប្រើប្រាស់បុរិយោបាយដើរឯកទៅក្នុងការធ្វើឱ្យប្រព័ន្ធដែលមានក្រឡាតុចជានុយោលិតិថ្នោះ (៩,៥ស.ម)ក្នុងដែននេះសាខាគ្រប់ប្រព័ន្ធ បុរិយោបាយ នៃសាខាសហគមន៍។
- មងប្រើប្រាស់បុរិយោបាយដើរឯកទៅក្នុងការធ្វើឱ្យប្រព័ន្ធដែលមានក្រឡាតុចជានុយោលិតិថ្នោះ (១៥)សង្គមដែលបង្ហាញក្នុងដែននេះសាខាគ្រប់ប្រព័ន្ធប្រើប្រាស់សាខាសហគមន៍។
- អ្ននអូសគ្រប់ប្រព័ន្ធដែលបង្ហាញក្នុងការធ្វើឱ្យប្រព័ន្ធដែលបង្ហាញក្នុងការធ្វើឱ្យប្រព័ន្ធ។
- ខបករណ៍នៃសាខាដែលបង្ហាញក្នុងការធ្វើឱ្យប្រព័ន្ធនៅក្នុងការកំណត់ប្រព័ន្ធ។
- អ្ននអូសគ្រប់ប្រព័ន្ធនៅក្នុងការកំណត់ប្រព័ន្ធ។
- ត្រូវបង្ហាញក្នុងការកំណត់ប្រព័ន្ធដែលបង្ហាញក្នុងការកំណត់ប្រព័ន្ធ។
- ត្រូវបង្ហាញក្នុងការកំណត់ប្រព័ន្ធដែលបង្ហាញក្នុងការកំណត់ប្រព័ន្ធ។
- ត្រូវបង្ហាញក្នុងការកំណត់ប្រព័ន្ធដែលបង្ហាញក្នុងការកំណត់ប្រព័ន្ធ។
- ខបករណ៍នៃសាខាដែលបង្ហាញក្នុងការកំណត់ប្រព័ន្ធ។

ននធានជលជលប្រព័ន្ធអក្សមួយសិទលជលប្បដលត្តានកំណត់ថ្មីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងប្រកាសនេះ និងនេះសាទា។

ហាមយាត់ការជលជល ការទិញ ការលក់ ការដឹកជញ្ជូន ការក្រោចកុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងប្រកាសនេះ អូនអុសគឺ លិខិតយន្ត និងអូនអុសទីកសាបុគុងបំណងធ្វើនេះសាទា។

ហាមយាត់ការចាក់ចាល ការចាប់ចាល ការបង្ហូរប្រការចាត់ប្រាយទៅថ្មីដែននេះសាទានូវការកស់ណាល់វីងប្បកិរិយាភាពភាពតុលដែលបានកំណត់ដោយច្បាប់ និងលិខិតបទផ្ទាន់តិចយក្សិតនៃព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញា បុសនិសញ្ញាអនុរាជីតិតិការបំពុលបរិស្ថាន ឬ ការប្រព្រឹត្តសកម្មភាពដែលធ្វើឱ្យតុល ឬ ការបង្ហូរគ្រោះឆ្នាក់ដែលរីករាយ និងការិក្សាតិ។

- ហាមយាត់ជាចំខាតការធ្វើនេះសាទប្រព័ន្ធនៅអន្ត់អភិវឌ្ឍ ឬ កន្លែងអភិវឌ្ឍន៍មេរូជ។

សមាជិកសហគមន៍នេះសាទដែល =

- ប្រព្រឹត្តផ្ទុយ ប្បកិរិយាភាពដែលមិនមានអនុវត្តសតិវិធីនឹងការក្រោចកិច្ចផ្ទុងប្រការ ៥ នៃលក្ខណៈនិក: ត្រូវរាយការណ៍ដោយគ្រប់គ្រងសម្រាប់ប្រការបានបាន ឬ មិនចូលរួមចំឡក្បារការចារជនជានជលជល
- មិនចូលរួមចំឡក្បារការចារជនជានជលជល ប្បុមិនការយករាល់អំពីសកម្មភាពបទធ្វើសលដល់ត្រូវរាយការណ៍ដោយគ្រប់គ្រងសម្រាប់ប្រការបានបាន
- ប្រើប្រាស់ឧបករណ៍ហាមយាត់ ធ្វើនេះសាទទុសច្បាប់ ការបំណុកនៃព្រេលិចទីក្រោចទីផ្លូវការ ឬ ការិក្សាតិដែលជល
- ធ្វើនេះសាទកន្លែងអភិវឌ្ឍបស់សហគមន៍នេះសាទត្រូវធ្វើការនេះសាទ ហើយធ្វើកិច្ចសន្យាបញ្ជីប៉ាការនេះសាទនិងការយករាល់ជាបញ្ហានៃទៅការប្រើប្រាស់ប្រការបានបាន និងរដ្ឋបាលជលជលមានសមត្ថកិច្ច
- អនុវត្តផ្ទុយនឹងបទប្បញ្ញត្តិច្បាប់ លក្ខណៈនិក: បទបញ្ហាដ្ឋីក្នុង កិច្ចប្រមុំព្រៀង ឬ ដែនការប្រព័ន្ធប្រជាធិបតេយ្យនេះសាទ សហគមន៍ត្រូវធ្វើការនេះសាទទុលការប្រមានជាលាយលក្ខណៈអក្សរ ធ្វើកិច្ចសន្យាបញ្ជីប៉ាការនេះសាទ និងការយករាល់ជាបញ្ហានៃជុនទៅរដ្ឋបាលជលជលមានសមត្ថកិច្ចដើម្បីដោះស្រាយតាមច្បាប់។

ប្រកាសទី៤.-

ចំពោះអ្នកប្រើប្រាស់ននធានជលជលដែលមិនមែនជាសមាជិកសហគមន៍នេះសាទ អាចមានសិទ្ធិចេញចូល និងនេះសាទក្នុងកន្លែងនេះសាទសហគមន៍បើនេនត្រូវរាយការណ៍ដែលមានជលជល: កម្មការសហគមន៍នេះសាទហើយធ្វើកិច្ចសន្យា និងគោរពកិច្ចប្រមុំព្រៀង លក្ខណៈនិក: បទបញ្ហាដ្ឋីក្នុង និងដែនការប្រព័ន្ធប្រជាធិបតេយ្យនេះសាទសហគមន៍។

ក្នុងការណ៍ដែលអ្នកប្រើប្រាស់ជនជានជលជលដែលមិនមែនជាសមាជិកសហគមន៍នេះសាទនិងបានគោរព តាមប្រកាសនេះគណៈកម្មការសហគមន៍នេះមានសិទ្ធិបញ្ជីប៉ាការបស់សកម្មភាពនេះបានរបស់នោះហើយធ្វើការអប់រំណែនាំ។

បទបញ្ហាដ្ឋីក្នុងសហគមន៍នេះសាទនេះត្រូវបានកែសម្រួល និងអនុម័តដោយគ្រប់គ្រងសម្រាប់ប្រការបស់សហគមន៍នេះសាទលើកទី២ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ និងចូលជាផ្លូវការនាមពេលចាប់ពីថ្ងៃចុះហត្ថលេខាបស់ប្រធានគណៈកម្មការសហគមន៍នេះសាទ។

ធ្វើនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៨
ប្រធានគណៈកម្មការសហគមន៍នេះសាទ

CW

នមតុនវិវាទ

ក្រសួងពេទ្យ

ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីថ្លែងការណ៍

គោរពលើផលិតផលនៃសាធារណៈ

ឈ្មោះសហគមន៍នេសាទ់ : រករពប្រាំ

ភូមិ : ប្រធាន់ និងឈុកសណ្ឋាល់

យុំ : រករពប្រាំ

ស្រុក : ព្យួនយុំ

ខេត្ត : ព្យួនយុំ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

శేరక్కిపోతకాండీ

షికాయత్తొససభాసత్సేషానికాంగ్రెం

សហគមន៍នៃសាធារករព្រំ បានធ្វើឱ្យហាសន្តិចាត់លើកទី២របស់សហគមន៍នៃសាធារក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ ដើម្បីជួយអ្នកចូលរួមពេទ្យ:ធ្វើកចំណុននៅទី១នាក់ តួនាទី:ស្រីចំណុននៅទី៣នាក់ និងបានរៀបចំរបាយការជាមួយអ្នកចូលរួមពេទ្យ សម្រាប់គ្រប់គ្រង និងដឹកនាំសហគមន៍នៃសាធារកមានគណៈកម្មការចំណុននៅទី១នាក់ តួនាទី:ស្រី០១ នាក់ និងមានក្រោមលក្ខណៈកចំណុននៅទី០នាក់។

យើងខ្ញុំសូមជម្រោបដ្ឋីនលាកនាយខណ្ឌរដ្ឋាភាលជលជលក្បែងយុំ មេត្តាប្រាបថា ការដ្ឋីចធ្វើមកនិតបង្កើតសហគមន៍នៃសាធារការពេញ ដោយមានសំណុំមពុរិត្រិប្រជាពលរដ្ឋដែលកំណុងរស់នៅក្នុងប្រជាត់ និងក្នុងឈុកសណ្ឋាល យុំរារាយពេញ ស្រួលក្បែងយុំ ខេត្តក្បែងយុំ និងដោយមានគោលនយោបាយកំទែងដ្ឋានដែលស្ថិតក្នុងប្រជាត់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។ បន្ទាប់ពីត្រួតពិនិត្យការបែកចិះ របស់សហគមន៍នៃសាធារការពេញ រួមការជាផ្ទាករក្នុង យុំ ស្រួល ខណ្ឌរដ្ឋាភាលជលជលក្បែងយុំ រដ្ឋាភាលជលជលជលគណៈកម្មការសហគមន៍នៃសាធារការ និងសមាជិកសហគមន៍នៃសាធារការ បានសហការគ្នាត្រូវលើក្បួនប្រជុំពីគ្រោះយោបល់ផ្សេបចំ។

- បញ្ជីឈ្មោះសមាជិកសហគមន៍នៃសាខនិងគណៈកម្មការសហគមន៍នៃសាខ
 - លក្ខណីកនិងបទបញ្ហាដូរក្នុងរបស់សហគមន៍នៃសាខ
 - រចនាសម្ព័ន្ធរបស់សហគមន៍នៃសាខ
 - កិច្ចព្រមព្រៀងកន្លែងនៃសាខសហគមន៍
 - ផែនិតនៃសាខសហគមន៍ ១/៥០.០០០

កំន្លែងនៃសាខាសហមនីភាពព្រំ មានក្រឡាញដូចខាងក្រោម ២២៦ ហិរញ្ញា និងមានកំន្លែងអភិវឌ្ឍន៍ជាន់ជាលើលុយ ទៅបានក្រឡាញដូចខាងក្រោម ១៩៨ ហិរញ្ញា។ សហមនីនេះសាខារភាពព្រំ ត្រូវបានដាក់ឡើងដោយជនជាតិជាថ្មីន ដូចជាកាលស្រី ព្រៃណី ព្រៃលិចទីក ព្រៃបុសី សញ្ញសាប និងព្រៃមេញុជ។ មុនការធ្វើឱ្យសាខាសន្តិចាតកំណើដីបុង របស់សហមនីនេះជាន់ជាន់នៅខាងក្រោម និងការចូលរួមគ្នាប់ត្រូវបានការពារ និងការអភិវឌ្ឍន៍ជាន់។

ដើម្បីធ្វេះត្រាយបញ្ហានេះ អាជ្ញាធមរកុមិ ឃុំ ស្រុក ខណ្ឌរដ្ឋបាលជលជលពួកឃុំ រដ្ឋបាលជលជលគណកម្មការសហគមន៍នៃសាធារណៈ និងសមាជិកសហគមន៍នៃសាធារណៈ បានសហការគ្នាបានដើរសហគមន៍នៃសាធារណៈ ស្របតាមគោលនយោបាយរបស់រដ្ឋបាល ប្រាជប្រើប្រាស់តិការប្រជុំសហគមន៍នៃសាធារណៈ ននុប្រើប្រាស់តិការគ្រប់គ្រងសហគមន៍នៃសាធារណៈ និងប្រកាសស្តីពីគោលការណ៍ណែនាំអំពីសហគមន៍នៃសាធារណៈ។

ការបង់សកម្មនៃសាធារការព្រំ ក្នុងគោលបំណង

- ដើម្បីឱ្យប្រជាពលរដ្ឋសៀវភៅ យុទ្ធភាពតែនូវ ចូលរួមគ្រប់គ្រង ការពារ អភិវឌ្ឍ និងប្រើប្រាស់ផន្លាន ផលផល ប្រកបដោយចិរភាព និងធានាការបែងចែកផលប្រយោជន៍ផន្លានផលផលផ្តុនសមាជិក សហគមន៍នៃសាធារការព្រំប្រកបដោយសមមធ្យ់។

- ដើម្បីខ្សែប្រជាពលរដ្ឋក្នុងយុទ្ធសាស្ត្រ ពានដឹងនិងទទួលស្ថាល់ការពេញចិត្តនូវផលប្រយោជន៍ និងសារ៖សំខាន់នៃជនជានជាលិកជន ព្រមទាំងមានគំនិតចូលរួមគ្រប់គ្រង និងការពារជនជានជាលិកជនក្នុងសហគមន៍ នៃសាធារណៈជាល់។
- ដើម្បីលើកស្មើយកម្រិតដីរភាពរបស់ប្រជាពលរដ្ឋយុទ្ធសាស្ត្រការពេញចិត្ត តណារោកស្រាវជ្រាវ កម្មការសហគមន៍ និងសមាជិកសហគមន៍នៃសាធារណការពេញចិត្ត ពានឱកខ្លួនឯម គ្រប់គ្រង អភិវឌ្ឍ អភិវឌ្ឍ និងប្រើប្រាស់ជនជានជាលិកជនប្រកបដោយនិរន្តរភាព ស្របតាមលិខិតបទធ្លានតិចិយុត្តិភាព ដែលពាក់ព័ន្ធនិងសហគមន៍ នៃសាធារណការពេញចិត្ត ស្របតាមលិខិតខ្លួនសូត្រ កសាងទំនាក់ទំនងជាមួយអង្គភាព ស្ថាបនរដ្ឋ អង្គភាពនានា ដើម្បីស្មើរកម្មក្នុងយុទ្ធសាស្ត្រតាំងប្រើប្រាស់ និងជីវិក សម្រាប់ដំណើការគ្រប់គ្រងរបស់សហគមន៍ នៃសាធារណ ចាប់តាំងពីបង្កើតសហគមន៍នៃសាធារណ ឆ្នាំ២០១២ ហើយការដល់ស្មោះ តណារោកស្រាវជ្រាវ និងសមាជិកសហគមន៍ពានឱកខ្លួនឯម ឆ្នាំ២០១៣ ហើយការដល់ស្មោះ ជីវិក សម្រាប់ដំណើការគ្រប់គ្រងរបស់សហគមន៍ នៃសាធារណ។
- សហការយោមល្អាចនៅក្នុងនៃសាធារណសហគមន៍ និងក្នុងអភិវឌ្ឍគ្រឿមឈុដ
- ទទួលស្ថាល់ការពេញចិត្តក្នុងក្នុងក្នុងនៃសាធារណសហគមន៍
- បទល្មើសនៃសាធារណការចំណេះចំណេះ
- បរិមាណជាលត្តិក្នុងសហគមន៍នៃសាធារណការពីនេរីដែលបង្កើរបង្កើរ។

អាស្រែយដូចជានជ្រាវប្រាប់ជាន់ សូមលោកនាយកដ្ឋានជាលិកជនក្នុងយុទ្ធសាស្ត្រ មេត្តាតិនិត្យ និងសម្រេចឱ្យកិច្ចព្រមព្រៀងកន្លែងនៃសាធារណសហគមន៍រារាងពេញចិត្ត ដើម្បីខ្សែសហគមន៍យើងខ្លួន ទទួលស្ថាល់ការពេញចិត្តមានចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ និងត្រូវបានគ្រប់គ្រងសហគមន៍នៃសាធារណដោយក្រុមអនុក្រោះ។

.....@សាធារណ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៤
ប្រធាននគរណ៍: អនុក្រោះសារ៉ាហាថ្មីនៃនគរណ៍
គោរព្យាយាំ

លោក ស្រី ស៊ុខ សារ៉ាហាថ្មី

ព្រះរាជាណាចក្រកម្ពុជា

ជាតិ នាសនា ព្រះមហាក្សត្រ



ឯកសារចេញលញ

ឈ្មោះសហគមន៍នៃសាខា	: រការពេញ
ភូមិ	: ប្រធាន់ និងឈូកសណ្ឋាល់
យំ	: រការពេញ
ស្រុក	: ព្យួរយំ
ខេត្ត	: ព្យួរយំ



ព្រះរាជាណាចក្រកម្ពុជា

ଉକ୍ତାନ୍ତିକତ୍ତ୍ଵ ରୁକ୍ଷାଂଶୁତତ୍ତ୍ଵଙ୍କ ସିଦ୍ଧାନ୍ତ

ឧប្បជ្ជន៍ ពាណិជ្ជកម្ម

ପ୍ରକାଶ

၁၃

នៅថ្ងៃទី២០ក្នុងសាខាថាមីនិក ក្នុងប្រព័ន្ធសាស្ត្រ និងលេខាងក្រោម

- ពានយើងរដ្ឋបច្ចុប្បន្ននៃព្រះរាជាណាចក្រកម្ពុជា
 - ពានយើងព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការអនុវត្តការណ៍រាជក្រឹត្យបច្ចុប្បន្ន
 - ពានយើងព្រះរាជក្រឹត្យលេខ នស/រកត/០៩១៦/៣៦៤ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋបច្ចុប្បន្ន
 - ពានយើងព្រះរាជក្រឹត្យលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើបង្រាប់ស្តីពីការរៀបចំ និងការប្រព័ន្ធឌីឡូឌីនៃគណៈរដ្ឋមន្ត្រី
 - ពានយើងព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើបង្រាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រត្តប្រមាណ្ត និងនេសាទ
 - ពានយើងព្រះរាជក្រឹត្យលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើបង្រាប់ស្តីពីជាលជាល
 - ពានយើងព្រះរាជក្រឹត្យលេខ នស/រកត/០៥០៥/២៤០ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៥ ស្តីពីការបង្កើតសហគមន៍នេសាទ
 - ពានយើងអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំនិងការប្រព័ន្ធឌីឡូឌី បស់ក្រសួងកសិកម្ម រត្តប្រមាណ្ត និងនេសាទ
 - ពានយើងអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិក ឆ្នាំ២០០៨ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋាន នៃក្រសួងទៅជាអគ្គលេខាធិការដ្ឋាន ការដំឡើងរដ្ឋបាលប្រព័ន្ធយើ រដ្ឋបាលជាលជាលឱ្យមានច្បាក់ស្តីអគ្គនាយកដ្ឋាន ការដំឡើងនាយកដ្ឋានក្រុងស្ថាបន្ទាន់ ក្នុងកសិកម្ម ឱ្យជាបាអគ្គនាយកដ្ឋានកសិកម្ម និងការកែសម្រួលអគ្គនាយកដ្ឋានចម្លារកាស្តីទៅជាអគ្គនាយកដ្ឋានកសិកម្ម ស្តីពីក្រោមការគ្រប់គ្រងបស់ក្រសួងកសិកម្ម រត្តប្រមាណ្ត និងនេសាទ
 - ពានយើងអនុក្រឹត្យលេខ២៤ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ ស្តីពីការគ្រប់គ្រងសហគមន៍នេសាទ
 - ពានយើងប្រកាសលេខ៣១៦ ប្រក.កសក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧ ស្តីពីតោលការណ៍ណែនាំអំពីសហគមន៍នេសាទ

សង្គម

ព្រមាន ១.

ក្រុងពានចុះបញ្ជីការនិងទូលស្ថាល់សហគមន៍នៃសាខាចំនួន១៤ ខែមាន៖ ខែតុក្ខដឹងចំនួន០៣ សហគមន៍នៃសាខា ខែតុក្ខនៃចំនួន០១សហគមន៍នៃសាខា ខែតុក្ខណាលុយចំនួន០២សហគមន៍នៃសាខា ខែតុក្ខការ ចំនួន០៥សហគមន៍នៃសាខា ខែតុក្ខពេជ្យសាខាចំនួន០១សហគមន៍នៃសាខា ខែតុក្ខកំពងចំនួន០២សហគមន៍នៃសាខា និងខែតុក្ខការ: កុងចំនួន០១សហគមន៍នៃសាខា ដើលមានឈ្មោះសហគមន៍នៃសាខា ចំនួនសមាជិក ចំនួនគណៈកម្មការ ទំហំកំន្លែងនៃសាខាសហគមន៍ ឈ្មោះ កុមិ ឃុំ ស្រុក ខែតុក្ខ និងនិយាយការជាចំណុចគោលនៃព្រំប្រឈរកំន្លែងនៃសាខាសហគមន៍ ដូចមាននៅក្នុងតារាងនិងដែនទីកំន្លែងនៃសាខាសហគមន៍នឹងយុយ។ ជាបសម្រួល្យភាគប់ប្រកាសនេះ។

ព្រមាន ២.

ទំហំកំន្លែងនៃសាខាសហគមន៍ និយាយការជាចំណុចគោលនៃព្រំប្រឈរកំន្លែងនៃសាខាសហគមន៍ ចំនួនកុមិ និងទីកំន្លែងកុមិសារស្តីបស់សហគមន៍ ដូចមានចំនួនកុងប្រការ១ អាចកែប្រែបានតាមការចំពោះ ធ្វើប្រកាសបាន រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវប្រាការ និងនេះ។

ព្រមាន ៣.

បទប្រព្រឹត្តិទាំងទ្វាយឈណាដែលផ្តលផ្តុយនិងប្រកាសនេះ ក្រោមការនិករណី។

ព្រមាន ៤.

អតិថិជន អតិថិជន នាយកឧទ្ធភាពីយ ប្រធាននៅបាលដូលដូល អតិថិជន នាយកនៃអតិថិជន កសិកម្ម ប្រធាននាយកជានគិច្ចការរដ្ឋបាល ប្រធាននាយកជានគិច្ចការនិតិកម្មកសិកម្ម ប្រធាននាយកជានគិច្ចការនិតិកម្ម ប្រធានប្រប់អង្គភាពការកំពើព្រំប្រឈរកំន្លែងកសិកម្ម ត្រូវប្រាការ និងនេះ ប្រធានមន្ទីរកសិកម្ម ត្រូវប្រាការ និងនេះ ខែតុក្ខការកំពើព្រំប្រឈរកំន្លែង និងប្រធានគណៈកម្មការសហគមន៍នៃសាខា ក្រុងទូលបន្ទុកអនុវត្តប្រកាសនេះ តាមការកិច្ចរឿងទូលបន្ទុកអនុវត្តប្រកាសនេះ ពាប់ពីថ្ងៃចុះហត្ថលេខាតទៅ ១ មេសា ឆ្នាំ២០១៧

ការធាននីក្រោមពេញ ថ្ងៃទី ២៩ ខែ កុម្ភ ឆ្នាំ២០១៧

នាមដើរ



នៅ សាខានៅ

ការត្រួតពេតេនេះ :

- ក្រសួងក្រោមរដ្ឋបាលកសិកម្ម
- អតិថិជន នាយកជានគិច្ចការរដ្ឋបាល
- អតិថិជន នាយកជានគិច្ចការ
- ទីក្រុងការគណៈកសិកម្ម
- ក្រសួងមហាផ្ទៃ
- ក្រសួងសេដ្ឋកិច្ចនិងប្រព័ន្ធប្រាការ
- អតិថិជន នាយកក្រោមនាយកជានគិច្ចការ
- នាយកឧទ្ធភាពីយ ប្រធាននៅបាល
- នាយកឧទ្ធភាពីយសម្រាប់អតិថិជន នាយកជានគិច្ចការ
- នាយកឧទ្ធភាពីយសម្រាប់ ឯកឧត្តម លោកជំទាវុបាយកជានគិច្ចការ
- សាលាខេត្តការកំពើព្រំប្រឈរកំន្លែង
- ក្រសួងក្រោមរដ្ឋបាល
- ការកិច្ច
- ឯកសារ ការបញ្ជី

ឧបនគរដ្ឋខេត្ត ក្រសួងសេដ្ឋកិច្ច ភ្នំពេញ ខេត្ត ភ្នំពេញ ក្រុងក្រាម នគរបាល ភ្នំពេញ នគរបាល ភ្នំពេញ

សង្គមនគរបាល នគរបាល ភ្នំពេញ នគរបាល ភ្នំពេញ នគរបាល ភ្នំពេញ នគរបាល ភ្នំពេញ

ល.រ	ឈ្មោះសហគមន៍ នគរបាល	ឯកសារជាក់ សមាជិក	ប័ណ្ណធម្មានីក គណៈរដ្ឋបាល	សហគមន៍ សហគមន៍	ឯកសិទ្ធិ (ហិរញ្ញា)	ឃុំ/សង្កាត់ ឃុំ/សង្កាត់	ប្រភព/ប្រភព	Projection :UTM, Everest 1830, Datum : Indian 1960, Zone : 48 N, Unit: Meter	
								(X, Y)	(X, Y)
១. ទេសចរណ៍									
០៩	ឱងកិន	ឈរល	១១	ព.បច្ចាត	-កំពង់ចំក	-ស្វែយពក	-ស្វែយពក	A(551203,1315424) B(550065,1314183) C(550186,1314172) D(550641,1314662) E(551347,1313897) F(553399,1314972) G(553222,1315896)	J(548923,1300095) K(547205,1301471) L(546384,1303712) M(547623,1306251) N(548175,1305698) O(549345,1303371) P(549254,1306021) Q(550841,1306049) R(552311,1306894) S(551713,1308557) T(549192,1309122) U(551949,1310348) V(552296,1311075) W(551654,1312041) X(551145,1311885) Y(551041,1312399) Z(550662,1312525)



				-ព្រះនាក់ណូរល -ព្រះនាក់ចេចបា				
០២	អ្នករបស់	ចាត់ព	៩៩	បច្ចា	-ប្រជាត់ -ឈ្មោះសាស្ត្រ	ក្រុមហ៊ុន	ត្រង់ប្បី	A(569218,1338588) B(569279,1338436) C(569182,1337444) D(568754,1336116) E(567924,1337295)
០៣	សំបុត្រលេខៃែដីយ	២៤៥	១១	ល.៨៣០	-ទួលរកវា -ទូរអក -ទូសស្ថិស -ទូសគ្រាម -ទូសការក្រឹម -មុខ -សង្គមទាន់ដី	ទួលស្ថិស	ប្រើប្រាយ	A(569212,1338595) B(570487,1339768) C(570777,1340225) D(570856,1340516) E(568733,1342559) F(570279,1346054) G(573397,1346361)
២. ទេសចរណ៍ច្បាស់								
០៩	ព្រោនតាស	១.៤៥៦	៩៩	ល.៧៩០	-ព្រោនតាស -តារូប -ព្រោនការុយ -ព្រោនក្រុច	ព្រោនតាស	ព្រោនតាស	A(522036,1273470) B(521578,1274284) C(520216,1280352)
៣. ទេសចរណ៍ច្បាស់								
០៩	នាក់រៀន	២១៤	៥	៣៥,២	-នាក់រៀនបើ -នាក់រៀនក្រុច	នាក់រៀន	នាក់រៀន	A(526383,1264051) B(526345,1264094) C(526311,1264027) D(526232,1263989)



					E(5225905,1264378) F(525140,1264683) G(525179,1264749) H(525224,1264703) I(525375,1264653) J(525281,1264754)	O(524449,1264843) P(524438,1264793) Q(525779,1264210) R(526231,1263980) S(526318,1264016)
០៧	ខេមចុងការ	៤៥៦	១១	៩.៣៤០	-ព្រៃករូប -ព្រៃកចាក់ -ចូលដំឡើ -សំពិលទីក -កំណែនធាន់ -ភាគ:ចិត្តន	-ព្រៃកទម្លៃ -កំណែនីត -ព្រៃករូប -ព្រៃកចាក់ -ចូលដំឡើ -សំពិលទីក -កំណែនធាន់ -ភាគ:ចិត្តន
					A(522008,1239018) B(518923,1239011) C(519954,1240838) D(519303,1240906) E(517467,1239009)	F(517966,1241369) G(518005,1248759) H(518472,1250000) I(521999,1250000)
៤. ទេសចរណ៍អនុក						
០៩	កំណែនប			១១	-កំណែនប -កំណែនីត -កំណែនីត -កំណែនីត -កំណែនីត -កំណែនីត	A(490349,1225943) B(497267,1225865) C(497602,1225745) D(497224,1225538)
						E(499134,1224239) F(498738,1224153) G(497852,1224317) H(490375,1224136)
០៩	គកកហត្ថិ	២០២	២	៣.៤៥០	-ព្រៃករូប -ព្រៃកចាក់ -កំណែនយោល -ព្រៃក -ព្រៃក	A(489845,1201005) B(491999,1200989) C(492007,1201986) D(494152,1201984)
						E(500533,12011981) F(498459,1203811) G(496525,1205956) H(489889,1205981)



០៣	អង្គភាព	២០៤	ព	១.បរាង	-អូរតាតិកប័ណ្ណ	អង្គភាព	អង្គភាព	ព្រឹកយ្មាស	A(490349,1225943) B(497267,1225865) C(497602,1225745) D(497224,1225538) E(499134,1224239) F(498738,1224153)	G(497852,1224317) H(490375,1224136)
០៤	អង្គភាព	២១៥	ព	៥.ជ.ច.១	-កំពង់ល្វេង -សារមន្ទី -ធម៌សំងក់ -ខុសសំងខែ -ស្បែងសំបុត្រ -កំពង់ល្វេង	អង្គភាព	អង្គភាព	អង្គភាព	A(496981,1220256) B(496986,1217022) C(499633,1217021) D(499771,1215563) E(499332,1214654) F(498681,1214539) G(497784,1214945) H(496936,1214828) I(497035,1214434) J(495479,1213274) K(494371,1210131)	L(495516,1210031) M(496477,1208732) N(495418,1207093) O(493636,1209601) P(493541,1212245) Q(491986,1211779) R(491983,1216005) S(492721, 1215987) T(492761, 1217895) U(492791, 1219059) V(492821, 1220298)
០៩	ប៊ែនអុនុយ៌		ន	៩៩	៣០,៦៥	ក្រឡាយ	ក្រឡាយ	ក្រឡាយ	A(418537,1375461) B(418416,1375851) C(418311,1376298) D(418170,1376492) E(417937,1376763) F(417934,1376819)	P(419126,1374299) Q(419041,1374246) R(419058,1374013) S(418961,1374011) T(418971,1374258) U(419095,1374362)
ផ្លូវក្រួយដៃនៅក្នុងប្រទេស										



ជាមុនក្រោម

ក្រឡាយ

ក្រឡាយ

		G(418200,1376916) H(418429,1376891) I(418533,1376750) J(418134,1376758) K(418386,1376355) L(418461,1375861) M(418574,1375467) N(418818,1374711) O(419144,1374453)	V(419071,1374445) W(418761,1374677) X(418499,1375355) A ₁ (417934, 1376819) B ₁ (418075, 1376894) C ₁ (418200, 1376916) D ₁ (418319, 1376923) E ₁ (418429, 1376891) F ₁ (418533, 1376750)
၀၉	ဒေသနှင့် ပတ်ကြီး	၁၀၃	မ
၀၂	ဒေသနှင့် ပတ်ကြီး	၇၀၅	မ



			F(406432,1166164) G(407022,1166243) H(407409,1166541) I(407677,1166981) J(407406,1167078) K(406698,1167562)	S(408006,1167415) T(407609,1167805) U(407449,1167945) V(407576,1168061) W(407817,1167799) X(409052,1168009)	
ល. ០១	ប្រាយស្តីយ	១. ៩២១	៥	៩៣. ៤៨៣ -ប្រាយស្តីយនិច -ប្រាយស្តីយពិត -កំងស្តី -សាក់យ -តូស្សាយ -នសិទ	A(339991,1223055) B(353912,1223034) C(353920,1222474) D(352692,1221779) E(352706,1221335) F(354137,1219335) G(354346,1218317) H(354028,1217752)



ក្រសួងសាធារណការជាតិ និង ក្រសួងសាធារណការជាតិ

ប៊ែនប៊ែន



រាយក្រឹងនាមក្រុង
រាយក្រឹង ថ្ងៃ ២៧ ខែ មេសា ឆ្នាំ២០១៨

អគ្គនាយក
អគ្គនាយក

នៅ នាមខ្លួន

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ព្រមទាំងអាមេរិកសាស្ត្របានចាប់ផ្តើមនៅឆ្នាំ ១៩៧៣។

សូមនៅពាណិជ្ជកម្ម

នៅក្នុងបានសម្រេចនៅក្នុងបានសម្រេច

គម្រោង: សំណើសំចុះកិច្ចព្រមព្រៀងកន្លែងនៃសាធសហមន្តការពេញ។

សេចក្តី: - អន្តរក្រើក លេខ២៥ អនក្រ. ហក ឬដែលមានតម្លៃជាបន្ទាន់ និងតម្លៃជាបន្ទាន់ ស្ថិតិការគ្រប់គ្រងសហគមន៍នៃសាធារណៈ

- មហាសន្យាតារលើកទី២របស់សហគមន៍នៃសាខាដំឡើង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ។

ជីវិតត្រូវការពេញលេញសម្រាប់បានជួយដល់របៀបទូទៅ

សេចក្តីផ្តើមបានចែងក្នុងកម្មវិធី និង យោងខាងលើ ទីបានសូមជម្រាបដូនលោកនាយកដ្ឋានលិតនដិលក្សាអ្វី មេត្តាប្រាបថា សហគមន៍នៃសាធារណរដ្ឋប្រចាំឆ្នាំ នានាបង្កើតឡើងដោយស្ថិតិថ្មី និងមានតំនិកដ្ឋានដើម្បីជីវាទរស់នៅបស់ប្រជាពលរដ្ឋក្នុងក្នុមប្រជាត់ និងក្នុមឈុយកសណ្ឋាល់ យុទ្ធភាពប្រចាំឆ្នាំ ស្រុកព្យួនយុទ្ធប្រចាំឆ្នាំ ។ បានចែងក្នុងកម្មវិធីប្រចាំឆ្នាំ និងសមាជិកសហគមន៍នៃសាធារណរដ្ឋប្រចាំឆ្នាំ គណៈកម្មការសហគមន៍ និងសមាជិកសហគមន៍នៃសាធារណរដ្ឋប្រចាំឆ្នាំ នានាបូលរួមអនុវត្តយ៉ាងសកម្មជាមួយខណ្ឌរដ្ឋបាលដិលក្សាអ្វី និងអាជ្ញាធរដែនដឹក ។

លទ្ធផលទូលានគ្រក់សំគាល់មានដូចជា៖

- បញ្ជីឈ្មោះ គណៈកម្មការសហគមន៍នៃសាធារណៈ និងសមាជិកសហគមន៍នៃសាធារណៈ
 - លក្ខណិក: និងបទបញ្ហាដើរីកុងរបស់សហគមន៍នៃសាធារណៈ
 - រចនាសម្ព័ន្ធរបស់គណៈសហគមន៍នៃសាធារណៈ
 - ផែនទីកន្លែងនៃសាធារណៈសហគមន៍ មាត្រដ្ឋាន ១/៥០.០០០
 - ភីថ្មប្រមូលភ្លៀងកន្លែងនៃសាធារណៈសហគមន៍
 - សហការយាមល្អាកន្លែងនៃសាធារណៈសហគមន៍ និងកន្លែងអភិវឌ្ឍន៍
 - ចុលរួមប្រាបបទល្លើសនៃសាធារណៈ
 - ទូប់ស្ថាតការព្យិកជីកសិកម្ម ។

សូមលោកនាយកដ្ឋានជាលជនជល់មេត្តាទទួលនូវការគោរពដីខ្លួនឯង

កុំព្យូទ័រ ថ្ងៃទី 23 ខែ កុម្ភ ឆ្នាំ ២០១៨

ប្រចាំនាក់ខ្លះ: កម្ពុជាសងមនុស្សនៃការពារ

అప్ప

កំណានអ៊ូលីន

କଳାଜ୍ୟୋତିଷ୍ଟନ

ପରମାଣୁରେ ଯେବେଳେ ଏହି ଦିନକୁ କାହାରେ
ପରମାଣୁରେ କାହାରେ ଏହି ଦିନକୁ କାହାରେ
ଥିଲା କାହାରେ କାହାରେ ଏହି ଦିନକୁ କାହାରେ

១. ការពារមនុស្ស និង រាយរាជការ នូវបានលក្ខណៈនូវ

၂. ရေးဆွဲ နှင့် ပုဂ္ဂန်များ အတွက် လူများ ပိုမို ဖြစ်သွားမည့် အကြောင်းအရာများ

3. රිඛාස ග්‍රැන්ඩ් මාත්‍රා සෑවක සංග්‍රහක්ෂා ප්‍රතිච්ඡාලී නියම පෙන්වනු ලබයි.

၂၅ ဂရမ် ၁၇၈၆ မန္တာရီမြန်မာ့ မျက်စွဲ ဘဏ္ဍာ

៨ ពន្លឹងត្រូវការណែនាំសម្រាប់បាន និងសម្រាប់រាយការណ៍ និងសមាជិកជាអ្នកគេ ដែលត្រូវបាន
ការពារក្នុងក្រុងរដ្ឋបាល

ମୁଦ୍ରଣ

၆- ပုဂ္ဂန် ထာန နှင့် ပုဂ္ဂန်များ အနေဖြင့်

၃၁ မြန်မာစာ၊ မြန်မာအကျဉ်းချုပ်၊ မြန်မာနိုင်ငံ၊ မြန်မာရှိသူများ

၃။ မြတ်ကျော် မြန်မား အမြတ် ကျော် မြန်မား ပါ မြတ် ကျော် မြန်မား သိ.

26. மாண்பும் விதம்/மற்றவர்களைப் பார்த்து சூதாக்கி விடுவது. நடவடிக்கை.

សាខាដែនទៀតនៅក្នុងទីតាំងដែលបានរាយការណ៍

၃၆- မြန်မာ အနေဖြင့် ပုဂ္ဂန်များ

- ප්‍රගා ۱۰ සිංහ ප්‍රගා ۱۱ සුදු යෝගී ක්‍රියාත්මක තැබූ තොරතුරු මෙයින් මාන්‍ය ත්‍රිත්වයි

— මුද්‍රණ ඒ ප්‍රකාර ඒ සේ ප්‍රකාර ඒ මූල්‍ය මුද්‍රණ නිර්ත කළ මෙහෙම මැඟිල් තොග

ಡ. ಸಿಗರ್ಟನ್ : ಏಪ್ರಿಲ್ ೧೯೭೫ ರಿಂದ ಕಾರ್ಯಕ್ರಮ ಮಾತ್ರ ಇಲ್ಲ, ಸಾರ್.

ମୁଣ୍ଡା ଏହି, ଏହି, ଏହି, ଏହି ଏହି ମୁଣ୍ଡା ଏହି ମୁଣ୍ଡା ଏହି ମୁଣ୍ଡା ଏହି ମୁଣ୍ଡା

సిద్ధార్థ ను ప్రభుత్వములోకి వెళుతున్నాడని అంచులు కొని ఉన్నారు. ఈ ప్రభుత్వములోకి వెళుతున్నాడని అంచులు కొని ఉన్నారు.

என- ஸிருதி எந்தோர் வீரவூல விருதை ஏற்ற நடவடிக்கை / பார்த்து

— මාන්දුඩල, පැස්, පිරි සිංහල ගා ඇඳුවේ, ආච්චා හෙත යන්න ගොන්නා ගොන්නා ගොන්නා ගොන්නා

ఓం సీతారథై నామాన్తరణలక్ష్మినాయి నీ నమాన్తరణాశ్రమిలభావు
దుర్గా అమృత్ము ఇంద్రాంతః

pr. സ്കോളി ദിവസാന്തരം മേൽപ്പറ്റിയുള്ള പ്രശ്നങ്ങൾ

— பூர்வ ஒன்றி முதிர்ச்சியாக இருப்பதை அறிய விரும்புகிறேன்.

II පැවත්තා ඇති සංඛ්‍යා මෙහෙයුමේ මැයි 2018 නොවුම් යුතු කළ තුළ මූලික පිටපත

ଜାମ୍ବିନୀ ଏବଂ ପରିମାଣରେ କାହାରୁ କାହାରୁ କାହାରୁ କାହାରୁ କାହାରୁ କାହାରୁ

பார்வையில் முறையின் போதுமான நிலை கீழே கொடுக்கப்படுகிறது.

கால்பநிதி கணம் கூடுதலாக விரிவாக விடுவதே அதீஷயம் என்று சொல்ல வேண்டும்.

ରୁଗ୍ବିକୁ ପାଇଲା ଏହାର ଦେଖିବାରେ ତାଙ୍କ ମଧ୍ୟରେ ଏହାର ପାଦରେ ଏହାର ପାଦରେ

五八

10

卷之三

ବ୍ୟାକୁଳ ବନ୍ଦମ୍ଭ

நூத்து விடும் போது முதலாக விடும் போது விடும் போது விடும் போது

கால ஒரு நேரம் மாநாட்டுப் பிரதமன் என்ற அவர்களுக்கு விரிவாக விவரம் சொல்லப்பட்டிருக்கிறது. அதற்கு முன் தான் அதை விவரம் சொல்ல வேண்டுமென்று நம்முடைய விசாரணை செய்யப்பட்டிருக்கிறது. அதை விவரம் சொல்ல வேண்டுமென்று நம்முடைய விசாரணை செய்யப்பட்டிருக்கிறது.

సమాజాను విశ్వాసాలు అందుల్లో ఉన్న ప్రాణీ లోకాల్పుల్లో నీటి కొన్ని విషాదాలు ఉన్నాయి. ఇంకా కొన్ని విషాదాలు ఉన్నాయి. ఈ విషాదాలు ప్రాణీ లోకాల్పుల్లో నీటి కొన్ని విషాదాలు ఉన్నాయి. ఇంకా కొన్ని విషాదాలు ఉన్నాయి.

ପ୍ରମାଣିତ ହେଲା

ଶ୍ରୀ ମହାନ୍ତିଷ୍ଠାନ

ମୁଖ୍ୟମନ୍ୟ ଶ୍ରୀ କଣ୍ଠଶାଳ

ମନ୍ଦିର ଏହି ମନ୍ଦିର

2018.10.25

កំណត់យោងឱ្យិត

କାର୍ଯ୍ୟରେ କିନ୍ତୁ ନିଷ୍ଠାପନୀ କରିବାକୁ ଦେଖିଲୁ
ଏହାକିମଙ୍କଳ କାର୍ଯ୍ୟ କରିବାକୁ ଦେଖିଲୁ
ଶ୍ରୀ କରାତ୍ମକୁ ପ୍ରାଣକର୍ତ୍ତା ଏହା କିମ୍ବା

၁. ကောင် တော် ရှုန်း (သမ္မဝါဒနှင့် အိမ်ချေခွင့်ဆောင်ရွက်မှု) ၂. ကောင် ရှုန်း/၉ (အိမ်ချေခွင့်ဆောင်ရွက်မှု)

၃. ကောင် ပျော်မြန်မူမှု ၄. ကောင် အနဲ့ ဖို့မြတ် (နှစ်များမြတ်ကောက်မှု)

၅. ကောင် ၆. ကောင် ၇. ကောင် ဒီဇန်နဝါရီ ၈. ကောင် ၉. ကောင် ၁၀. ကောင် ၁၁. ကောင် ၁၂. ကောင် ၁၃. ကောင် ၁၄. ကောင် ၁၅. ကောင် ၁၆. ကောင် ၁၇. ကောင် ၁၈. ကောင် ၁၉. ကောင် ၂၀. ကောင် ၂၁. ကောင် ၂၂. ကောင် ၂၃. ကောင် ၂၄. ကောင် ၂၅. ကောင် ၂၆. ကောင် ၂၇. ကောင် ၂၈. ကောင် ၂၉. ကောင် ၃၀. ကောင် ၃၁. ကောင် ၃၂. ကောင် ၃၃. ကောင် ၃၄. ကောင် ၃၅. ကောင် ၃၆. ကောင် ၃၇. ကောင် ၃၈. ကောင် ၃၉. ကောင် ၄၀. ကောင် ၄၁. ကောင် ၄၂. ကောင် ၄၃. ကောင် ၄၄. ကောင် ၄၅. ကောင် ၄၆. ကောင် ၄၇. ကောင် ၄၈. ကောင် ၄၉. ကောင် ၅၀. ကောင် ၅၁. ကောင် ၅၂. ကောင် ၅၃. ကောင် ၅၄. ကောင် ၅၅. ကောင် ၅၆. ကောင် ၅၇. ကောင် ၅၈. ကောင် ၅၉. ကောင် ၆၀. ကောင် ၆၁. ကောင် ၆၂. ကောင် ၆၃. ကောင် ၆၄. ကောင် ၆၅. ကောင် ၆၆. ကောင် ၆၇. ကောင် ၆၈. ကောင် ၆၉. ကောင် ၆၁၀. ကောင် ၆၁၁. ကောင် ၆၁၂. ကောင် ၆၁၃. ကောင် ၆၁၄. ကောင် ၆၁၅. ကောင် ၆၁၆. ကောင် ၆၁၇. ကောင် ၆၁၈. ကောင် ၆၁၉. ကောင် ၆၁၁၀. ကောင် ၆၁၁၁. ကောင် ၆၁၁၂. ကောင် ၆၁၁၃. ကောင် ၆၁၁၄. ကောင် ၆၁၁၅. ကောင် ၆၁၁၆. ကောင် ၆၁၁၇. ကောင် ၆၁၁၈. ကောင် ၆၁၁၉. ကောင် ၆၁၁၁၀. ကောင် ၆၁၁၁၁. ကောင် ၆၁၁၁၂. ကောင် ၆၁၁၁၃. ကောင် ၆၁၁၁၄. ကောင် ၆၁၁၁၅. ကောင် ၆၁၁၁၆. ကောင် ၆၁၁၁၇. ကောင် ၆၁၁၁၈. ကောင် ၆၁၁၁၉. ကောင် ၆၁၁၁၁၀. ကောင် ၆၁၁၁၁၁. ကောင် ၆၁၁၁၁၂. ကောင် ၆၁၁၁၁၃. ကောင် ၆၁၁၁၁၄. ကောင် ၆၁၁၁၁၅. ကောင် ၆၁၁၁၁၆. ကောင် ၆၁၁၁၁၇. ကောင် ၆၁၁၁၁၈. ကောင် ၆၁၁၁၁၉. ကောင် ၆၁၁၁၁၁၀. ကောင် ၆၁၁၁၁၁၁. ကောင် ၆၁၁၁၁၁၂. ကောင် ၆၁၁၁၁၁၃. ကောင် ၆၁၁၁၁၁၄. ကောင် ၆၁၁၁၁၁၅. ကောင် ၆၁၁၁၁၁၆. ကောင် ၆၁၁၁၁၁၇. ကောင် ၆၁၁၁၁၁၈. ကောင် ၆၁၁၁၁၁၉. ကောင် ၆၁၁၁၁၁၁၀. ကောင် ၆၁၁၁၁၁၁၁. ကောင် ၆၁၁၁၁၁၁၂. ကောင် ၆၁၁၁၁၁၁၃. ကောင် ၆၁၁၁၁၁၁၄. ကောင် ၆၁၁၁၁၁၁၅. ကောင် ၆၁၁၁၁၁၁၆. ကောင် ၆၁၁၁၁၁၁၇. ကောင် ၆၁၁၁၁၁၁၈. ကောင် ၆၁၁၁၁၁၁၉. ကောင် ၆၁၁၁၁၁၁၁၀. ကောင် ၆၁၁၁၁၁၁၁၁. ကောင် ၆၁၁၁၁၁၁၁၂. ကောင် ၆၁၁၁၁၁၁၁၃. ကောင် ၆၁၁၁၁၁၁၁၄. ကောင် ၆၁၁၁၁၁၁၁၅. ကောင် ၆၁၁၁၁၁၁၁၆. ကောင် ၆၁၁၁၁၁၁၁၇. ကောင် ၆၁၁၁၁၁၁၁၈. ကောင် ၆၁၁၁၁၁၁၁၉. ကောင် ၆၁၁၁၁၁၁၁၁၀. ကောင် ၆၁၁၁၁၁၁၁၁၁၁. ကောင် ၆၁၁၁၁၁၁၁၁၁၂. ကောင် ၆၁၁၁၁၁၁၁၁၃။

యీర లక్ష్మి కుల్లి. భూతాన్ని వ్యాపిస్తాడు. నొయిలు గ్రహణించి పుట్టి యాకాలాలు అన్నాడు. నాగులు కథక్కు బుధులు కథక్కు చేసి దుఃఖాన్ని వ్యాపిస్తాడు. తోటలు కథక్కు బుధులు కథక్కు చేసి దుఃఖాన్ని వ్యాపిస్తాడు. నొయిలు గ్రహణించి పుట్టి యాకాలాలు అన్నాడు. నాగులు కథక్కు బుధులు కథక్కు చేసి దుఃఖాన్ని వ్యాపిస్తాడు. నొయిలు గ్రహణించి పుట్టి యాకాలాలు అన్నాడు. నాగులు కథక్కు బుధులు కథక్కు చేసి దుఃఖాన్ని వ్యాపిస్తాడు. నొయిలు గ్రహణించి పుట్టి యాకాలాలు అన్నాడు.

ପ୍ରକାଶକଳଙ୍କ

D	X	Y
569218		1338588
569279		1338436
569182		1337444
568754		1336116
567924		1337295
567549		1338895
568041		1338112
568543		1337981
568596		1338036
568498		1339009

ପର୍ବତୀ ସହିତେରୁଗାନ ମାତ୍ର

ପାତ୍ରବିନ୍ଦୁ

③	X	Y	8
	568483	1338099	
	568482	1332945	
	568481	1337272	
	568036	1337254	

କଣ୍ଠରେ ପାଦରେ ମନେ ହେଲା କିମ୍ବା କିମ୍ବା କିମ୍ବା
କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା
କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

எந் திட்டம் மாண்புகிறோம் என்பதை நினைவுபடுத்துவது
மாண்பும் விரும்புவது விரும்புவது என்ன என்று கீழே கொடுக்கப்படும்
ஏன் என்று கீழே கொடுக்கப்படும் என்று கீழே கொடுக்கப்படும்

ஏன் என்று கீழே கொடுக்கப்படும் என்று கீழே கொடுக்கப்படும்
ஏன் என்று கீழே கொடுக்கப்படும் என்று கீழே கொடுக்கப்படும்

முனிசிபல் மாநில மாநில மாநில
முனிசிபல் மாநில மாநில மாநில

முனிசிபல் மாநில மாநில மாநில

முனிசிபல் மாநில மாநில மாநில

முனிசிபல் மாநில மாநில மாநில

முனிசிபல் மாநில மாநில மாநில

ଓଡ଼ିଆ କଣ୍ଠଶଳସ୍ତ୍ରୀ

ନାମପରିଚୟ ଓ ପରିଚୟ ଲାଇସେନ୍ସ
ଏଲୋଜିକଲ ଏବଂ ପରିଚୟ ଲାଇସେନ୍ସ
(ଯେତେବେଳେ) ବିଗନ୍ଧିରେ ଏହି ଲାଇସେନ୍ସ ଦେଇଥିଲୁ
ପ୍ରେଟି... ୨୧... ଇନ୍ଡିଆ... ଫର୍ମ ପେନ୍ଡିକ୍

କ୍ର.ନ୍ର	ନାମ:	ଲେଖ	ଲେଖ	ଶବ୍ଦ	ଅଧିକାରୀ	ନାମଶୈଳୀ
1	ରମେଶ ପାତା	ର		ରମେଶ	ରମେଶ	Ch.
2	ପିଲା ପାତା	ର		—ii—	—ii—	Ch.
3	ପିଲା ପାତା	ର		—ii—	ରମେଶ	Ch.
11	ପିଲା ପାତା	ର		—ii—	ରମେଶ	Ch.
5	ପିଲା ପାତା	ର		—ii—	—ii—	Ch.
6	ରମେଶ	ର		—ii—	—ii—	Ch.
7	ରମେଶ	ର		ରମେଶ	—ii—	Ch.
8	ରମେଶ	ର		ରମେଶ	—ii—	Ch.
9	ରମେଶ	ର		—ii—	—ii—	Ch.
10	ରମେଶ	ର		ରମେଶ	—ii—	Ch.
11	ରମେଶ	ର		ରମେଶ	—ii—	Ch.
12	ରମେଶ	ର		ରମେଶ	—ii—	Ch.
13	ରମେଶ	ର		ରମେଶ	—ii—	Ch.
14	ରମେଶ	ର		ରମେଶ	—ii—	Ch.
15	ରମେଶ	ର		ରମେଶ	ରମେଶ	Ch.
16	ରମେଶ	ର		ରମେଶ	—ii—	Ch.
17	ରମେଶ	ର		ରମେଶ	—ii—	Ch.
18	ରମେଶ	ର		ରମେଶ	—ii—	Ch.
19	ରମେଶ	ର		ରମେଶ	—ii—	Ch.
20	ରମେଶ	ର		F.A	ରମେଶ	Ch.
21	ରମେଶ	ର		F.A.C	ରମେଶ	Ch.
22	ରମେଶ	ର		ରମେଶ	ରମେଶ	Ch.
23	ରମେଶ	ର		ରମେଶ	ରମେଶ	Ch.
24	ରମେଶ	ର		ରମେଶ	ରମେଶ	Ch.
25	ରମେଶ	ର		ରମେଶ	ରମେଶ	Ch.
26	ରମେଶ	ର		P.I.A	ରମେଶ	Ch.
27	ରମେଶ	ର		ରମେଶ	ରମେଶ	Ch.
18	ରମେଶ	ର		ରମେଶ	ରମେଶ	Ch.
19	ରମେଶ	ର		ରମେଶ	ରମେଶ	Ch.
20	ରମେଶ	ର		ରମେଶ	ରମେଶ	Ch.